

សេចក្តីណែនាំ
AWIG-AWIG
កុងតោនេរ័រធម្មនិយម
DESA ADAT DARMATIAGA



កុងតោនេរ័រធម្មនិយម
DESA ADAT DARMATIAGA
នៃសមាគមនិយម
KECAMATAN BLAHBATUH
នៃក្រុងក្រុង
KABUPATEN GIANYAR
ប្រទេសបាលី
PROVINSI BALI
ឆ្នាំ ២០២៥
WARSA 2025

សេរី ខ្មែរស្រុក.....	៧៤
Kaping 4: Manusa Yadnya	16
សេរី ខ្មែរស្រុក.....	៧៧
Kaping 5: Bhuta Yadnya	17
ឯកទេស ១ រដ្ឋសភាសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧០
SARGAH V : SUKRETA TATA PAWONGAN DESA ADAT	20
បញ្ជី ៧១ សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧០
Palet 1 : Indik Pawongan Desa Adat	20
សេរីសេដ្ឋកិច្ច.....	៧០
Indik 1: Krama	20
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Indik 2: Swadharma Miwah Swadikara Krama Desa Adat	22
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៤
Indik 3: Penyangran Karya Suka Duka	26
បញ្ជី ៧២ សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Palet 2 : Indik Tata Pmerintahan Desa Adat	27
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Indik 1: Prajuru Desa Adat	27
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧០
Indik 2: Sabha Desa	30
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Indik 3: Kerta Desa	32
បញ្ជី ៧៣ សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៩
Palet 3 : Indik Lembaga Pengambil Keputusan	34
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៩
Indik 1: Paruman Desa Adat	34
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៤
Indik 2: Pesangkepan Desa Adat	36
បញ្ជី ៧៤ សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Palet 4: Indik Lembaga Adat	37
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Indik 1: Paiketan Pemangku	37
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៧៧
Indik 2: Paiketan Serati	39
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៩០
Indik 3: Paiketan Wreda	40
សេរីសេដ្ឋកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ច.....	៩៧
Indik 4: Pacalang	41

ហិរញ្ញវត្ថុ ទុរយោជន៍.....	៣៧
Indik 5: Yowana	42
ហិរញ្ញវត្ថុ គុណបុត្រ.....	៣៧
Indik 6: Paiketan Krama Istri	43
ហិរញ្ញវត្ថុ ល្អប្រយោជន៍.....	៣៣
Indik 7: Pasraman	44
ហិរញ្ញវត្ថុ ប្រតិបត្តិការសេវាសង្គម.....	៣៣
Indik 8: Sekaa Miwah Lembaga Adat Tiyosan	44
បញ្ជី ទុរយោជន៍.....	៣១
Palet 5: Indik Keluwarga	45
ហិរញ្ញវត្ថុ គ្រប់គ្រង.....	៣១
Indik 1: Pawiwahan	45
ហិរញ្ញវត្ថុ ក្នុងគ្រួសារ.....	៣៥
Indik 2: Nyapihan	48
ហិរញ្ញវត្ថុ ក្នុងគ្រួសារ.....	៣០
Indik 3: Sentana	50
ហិរញ្ញវត្ថុ វេទនា.....	៣៧
Indik 4: Warisan	53
ឯកសារ ១ ប្រព័ន្ធសេវាសង្គមសេវាសង្គម.....	៣៧
SARGAH VI : SUKRETA TATA PALEMAHAN DESA ADAT	57
បញ្ជី គ្រប់គ្រងប្រតិបត្តិការសេវាសង្គម.....	៣៧
Palet 1: Tanah Miwah Wewidangan Desa Adat	57
ហិរញ្ញវត្ថុ គ្រប់គ្រងប្រតិបត្តិការសេវាសង្គម.....	៣៧
Indik 1: Tanah Desa Adat	57
ហិរញ្ញវត្ថុ ក្នុងគ្រួសារ.....	៣៥
Indik 2: Lingkungan Alam Desa Adat	58
បញ្ជី ក្នុងគ្រួសារ.....	៣៥
Palet 2: Karang, Tegal, Miwah Carik	58
បញ្ជី ក្នុងគ្រួសារ.....	៣៥
Palet 3: Wewangunan, Wewalungan, Miwah Pepayonan	59
ហិរញ្ញវត្ថុ គ្រប់គ្រង.....	៣៥
Indik 1: Wewangunan.....	59
ហិរញ្ញវត្ថុ ក្នុងគ្រួសារ.....	៦០
Indik 2: Wewalungan	60
ហិរញ្ញវត្ថុ ក្នុងគ្រួសារ.....	៦៧
Indik 3: Pepayonan	61
បញ្ជី វេទនា.....	៣៧
Palet 4: Kawasan Perdesaan Desa Adat	62

ឯកទ្រង់ ៧	៖ បង្កូរុបទេវីហ្សូរូហហេមីបទុបិកក្ករុក្កតេសេដាទេវី.....	៤៣
SARGAH VII	: PADRUWEN, UTSAHA, MIWAH PENGANGGARAN DESA ADAT	63
	បក្សទេវី វ័ះបង្កូរុបទេវី.....	៤៣
	Palet 1: Padruen Desa Adat	63
	បក្សទេវី ក្នុះហ្សូរូហហេវុដាតេសេដាទេវី.....	៤៩
	Palet 2: Utsaha Desa Adat	64
	បក្សទេវី ក្នុះបិកក្ករុក្កតេសេដាទេវី.....	៤៩
	Palet 3: Penganggaran Desa Adat	64
ឯកទ្រង់ ៨	៖ ទេវេបសេវិបិទេវីប្រុសេន្តិមិបទុមិទិបិដិ.....	៤៤
SARGAH VIII	: TATA PAKILITAN, PRAKANTI MIWAH MAJELIS	66
	បក្សទេវី វ័ះទេវេបសេវិបិទេវីសេន្តិមិទុដាតេ.....	៤៤
	Palet 1: Tata PakilitanPrakanti Desa Adat	66
	បក្សទេវី ក្នុះមិទិបិទុដាតេសេដាទេវី.....	៤៤
	Palet 2: Majelis Desa Adat	66
ឯកទ្រង់ ៩	៖ កាយសេវុហិបិសរាមិបទុដាតេ.....	៤៧
SARGAH IX	: BAYA, KULKUL, WICARA, MIWAH DANDA	67
	បក្សទេវី វ័ះហិទ្តិស្តាយ.....	៤៧
	Palet 1: Indik Baya	67
	បក្សទេវី ក្នុះហិទ្តិសេវុហិ.....	៤៧
	Palet 2: Indik Kulkul	69
	បក្សទេវី ក្នុះហិទ្តិស្វេសរា.....	៧៣
	Palet 3: Indik Wicara	72
	បក្សទេវី ៖ហិទ្តិសេវុមិដាតេ.....	៧៣
	Palet 4: Indik Pamidanda	73
ឯកទ្រង់ ៧០	៖ បិបក្សទេវុក្កតេសេដាទេវីបទុបិបក្សទេវីបិដាតេសេវុមហេវុក្កតេសេដាទេវី.....	៧៩
SARGAH X	: PEWANGUNAN DESA ADAT MIWAH PEWANGUNAN WEWIDANGAN PALEMAHAN DESA ADAT	74
ឯកទ្រង់ ៧៧	៖ បិសេន្តិសេវុសេវុក្កតេសេវុហេវុមិបទុករិកិវុដាតេសេដាទេវី.....	៧១
SARGAH XI	: PANUNTUNAN LAN PANUREKSAN, NGUTSAHAYANG MIWAH NGARAJEGANG DESA ADAT	75
	បក្សទេវី វ័ះកិករិកិវុដាតេសេដាទេវី.....	៧១
	Palet 1: Nerajegang Desa Adat	75
	ហិទ្តិសេវី វ័ះបសេន្តិសេវី.....	៧១
	Indik 1: Panuntunan	75
	ហិទ្តិសេវី ក្នុះបសេវុក្កតេសេវី.....	៧១
	Indik 2: Panureksan	75
	បក្សទេវី ក្នុះក្សេវុហេវុ.....	៧៤
	Palet 2: Ngutsahayang	76

ឯកទេស កេរ្តិ៍	ក្បួនប្រពៃណីសិទ្ធិប្រកបដោយសេចក្តីសុខដុមរមន៍.....	លើក
SARGAH XII	: NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM	77
ឯកទេស កេរ្តិ៍	ប្រពៃណី.....	លើក
SARGAH XIII	: PAMUPUT	78

កិច្ចការណ៍នៃប្រជាពលរដ្ឋឱ្យបានល្អ។

ngelaksanayang dharma utawi kepatutan.

៤. ក្រុមការណ៍នៃប្រជាពលរដ្ឋឱ្យបានល្អ។

6. **Désa Adat Darmatiaga** ring sor, pinaka aran désa adat kasurat antuk warna barak.

សេចក្តីសម្រេចនៃគណៈកម្មាធិការស្រាវជ្រាវស្តីពីការអនុវត្តបទប្បញ្ញត្តិស្តីពីការអនុវត្តបទប្បញ្ញត្តិ
kaparipurnayang nemoning rahina Wraspati Kliwon, Sasih Jiyestha, Isaka 1947, Tanggal 8
រោច ៨ ខែ ៥ ឆ្នាំ ២០២៥
Mei 2025.

ក្តី សន្តិសុខ សន្តិសុខ ក្តី
OM Santih, Santih, Santih OM.

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
Darmatiaga, Wraspati Kliwon
រោច ៨ ខែ ៥ ឆ្នាំ ២០២៥
8 Mei 2025
ស្រាវជ្រាវ
Olih,

ស្រាវជ្រាវស្តីពីការអនុវត្តបទប្បញ្ញត្តិ
Krama Désa Adat Darmatiaga

ឯកសារ ២

SARGAH II

បទប្បញ្ញត្តិបទប្បញ្ញត្តិស្តីពីការងារ

PAMIKUKUH MIWAH PETITIS DESA ADAT

បទប្បញ្ញត្តិ ១

Pawos 5

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងសហប្រតិបត្តិការយុត្តិធម៌

Désa Adat Darmatiaga ngemanggehang pamikukuh minakadi:

ហ. បក្សសម្របសម្រួល

ha. Pancasila;

ន. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងសហប្រតិបត្តិការយុត្តិធម៌

na. Undang-undang Dasar 1945 pamekas nyane pasal 18B;

ន. បទប្បញ្ញត្តិស្តីពីការងារ

ca. Panagara Mawatata

ន. ទ្រឹស្តីស្តីពីការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ka. Tri Hita Karana manut sadacara Agama Hindu;

បទប្បញ្ញត្តិ ២

Pawos 6

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងសហប្រតិបត្តិការយុត្តិធម៌

Luir petitis Désa Adat Darmatiaga:

ហ. បទប្បញ្ញត្តិស្តីពីការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ha. Mikukuh miwah ngerajegan Sang Hyang Agama;

ន. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងសហប្រតិបត្តិការយុត្តិធម៌

na. Nginjilang tata prawertine maagama;

ន. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងសហប្រតិបត្តិការយុត្តិធម៌

ca. Ngrajegang kasukretaan désa adat, saha pawongannya sekala lan niskala.

ບຸກຄົນ ພັນ

Pawos 9

ເພື່ອບັນທຶກບູລິມະສິດບາດານສະບັບກຸ່ມເຮືອງປະຊາຊົນເພື່ອເຮັດວຽກງານສູນກາງ

Awig-awig, perarem miwah sahanan pasuaran desa, manggeh keajegang ring jebar kekuwub
ບັນທຶກສະບັບສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ
wewidangan desa adat puniki sami, seantukan sapunika banjar adat tan wenang ngardi awig-
ເພື່ອເຮັດວຽກງານ
awig.

ບຸກຄົນ ກຸ່ມ

Palet 3

ບັນທຶກສະບັບສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ

Indik Uger-Uger Tiyosan Desa Adat

ບຸກຄົນ ຄຳ

Pawos 10

ຄຳ ປຸກຮຸກຮ້າງສະບັບສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ

(1) Pajuru Desa Adat kedadosang mekarya uger-uger tiyosan sane manut kabuatan desa
ເພື່ອເຮັດວຽກງານ
adat

ຄຳ ສາມາດເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ

(2) Sahananing pabuat sané durung kasungkemin olih Awig-Awig miwah Pararem Désa
ເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ
Adat wenang kakaryanang lan kasuratang antuk Uger-Uger Tiyosan Désa Adat minakadi
ບຸກຄົນສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ

Pasuara, Kaputusan Prajuru Désa Adat, miwah sané tiosan.

ຄຳ ທຸກໆບຸກຄົນເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງເພື່ອເຮັດວຽກງານສູນກາງ

(3) Uger-Uger tiyosan punika patut kasobyahang olih prajuru desa adat ring paruman desa
ເພື່ອເຮັດວຽກງານ
adat

៣. ឲ្យក្រុមចំណុះសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 ក្រា. Mungguh tedun palinggih sejawaning pituduh prajuru desa adat utawi pamangku.
 ក្រា. ដំណើរការងារសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 (3) Sang sane mawurung kecap ring ajeng, wenang keni pamindanda sepatutnya, manut
 ភារកិច្ចបម្រើ
 daging pararem.

បទប្បញ្ញត្តិ ៣៧

Pawos 13

៣. ប្រាថ្នាចម្រើនសេចក្តីស្រឡាញ់ច្បាប់នៃសេចក្តីស្រឡាញ់ច្បាប់
 (1) Pradé kahyangan kehanan durmangala, minakadi kepancabhayan, pamangku patut
 ដំណើរការងារសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 digelis nyadokang ring Prajuru Desa Adat mangda marumang krama désa lan
 ការបង្កើនសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 ngawéntenan pamerascita sepatutnya.
 ៣. បង្កើនសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 (2) Indik upakara lan upacara pamahayu kadurmanggalan kahyangan inucap, manut sastra
 ការងារសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 agama, sane kasungkemin olih krama desa adat.

បទប្បញ្ញត្តិ ៣៨

Pawos 14

ក្រា. ឲ្យក្រុមចំណុះសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 Yén wénten jatma karauhan ring pura, kéngin kapintonin pradé rumasa kesumangsayan, yén
 ក្រា. ឲ្យក្រុមចំណុះសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 ten wiakti, jatma inucap wenang keni pamindanda sepatutnya, manut perarem.

បទប្បញ្ញត្តិ ៣៩

Palet 3

បង្កើនសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល

Indik Ngewangun Kahyangan

បទប្បញ្ញត្តិ ៤០

Pawos 15

៣. បង្កើនសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 (1) Ritatkala jagi wenten ngewangun utawi ngamecikang parhyangan, pinih riin patut
 ដំណើរការងារសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 karincikan dumun olih Prajuru Desa Adat, Sabha Desa, Kerta Desa miwah Kelihan Banjar
 សេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 Adat, selanturnyane mangde polih sungkeman olih Krama Desa Adat ring paruman adat
 ៣. បង្កើនសេវាសង្គមស្ថិតនៅឃុំស្រែក្រវាញខេត្តកណ្តាល
 (2) Prabeya indik ngewangun utawi ngamecikang parhyangan punika mawit saking

បញ្ចូលទៅដោយសេរីបំណងសេដ្ឋកិច្ច

paturunan, dana punia, utawi dana saking pemerintah.

ក្រា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

(3) Pidabdab indik pemargin ngewangun utawi ngamecikang parhyangan punika manut
សំណើបញ្ចូលទៅដោយសេរីបំណងសេដ្ឋកិច្ចសេរី

sekadi pamutus paruman Krama Desa Adat.

បញ្ចូល ៩

Palet 4

បំណងសេដ្ឋកិច្ចសេរី

Indik Yadnya

សេដ្ឋកិច្ច ៧

Kaping 1

ក្រុមប្រឹក្សា

Déwa Yadnya

បញ្ចូល ៧៤

Pawos 16

ក្រា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

(1) Pemargin pengacine ring Pura Kahyangan Tiga, manut kecap sastra agama, dresta, saha
សំណើបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

kamargiang nista, madya, utama.

ក្រា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

(2) Rikala piodalan ring parhyangan sane dados panyungsungan desa adat, wenang krama
ក្រុមប្រឹក្សាបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

desa lanang istri pedek maturan ka parhyangan inucap, sajawaning sang sane
សំណើបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

kacuntakan.

ក្រា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

(3) Ritatkala piodalan ring parhyangan, wenang sang sane tangkil nganutin tatacara
បញ្ចូលសេដ្ឋកិច្ចសេរី

mabusana, luire:

ហា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

ha. Lanang: mawastra, makampuh, masabuk, lan madestar

នា បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

na. Istri: mawastra, maubed-ubed utawi masenteng.

១ បំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

(4) Wong sunantara wenang ngranjing ka pura, sakewanten mangda ipun mapengangge
បញ្ចូលសេដ្ឋកិច្ចសេរីបំណងសេដ្ឋកិច្ចសេរី

nganutin tatacara sane kamenggehang.

សេរី ក្រ

Kaping 3

បិទ្យាយាម

Pitra Yadnya

បុរាណ គីរិយ

Pawos 19

បដិសេធិបិទ្យាយាមបុរាណសេត្តេស្រីសេរីកិរិយៈ

Pamargin Pitra Yadnya madudonan manut sekadi ring sor:

ហ។ បក្សបនោកឡើងនៃបយ្សិសេរី៖

ha. Pangupakaran sang kelayu sekar:

គ។ មិនឲ្យចោលកិរិយៈនៃបិទ្យាយាមសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈ

- 1) Mendem utawi ngeseng, makecihna makingsan ring Ibu Pertiwi utawi ring Bhatarara
ប្រហូសនៃបិទ្យាយាមសេរីកិរិយៈ

Brahma, selami nuptupang prabéye;

ក្ម។ ហេតុបេតិកភូមិប្រាណសេរីកិរិយៈសេត្តេស្រីកិរិយៈ

- 2) Atiwa-tiwa upakara pengabénan utawi pelebon.

ស។ ប្រាណសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈនៃបិទ្យាយាមសេរីកិរិយៈ

na. Upacara Pitra Yadnya riwusang keabénang mewasta ngeroras utawi mamukur (Atma
បិទ្យាយាមសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈ)

Wedana), kalanturang ngelinggihang Dewa Hyang Pitara

បុរាណ គីរិយ

Pawos 20

បដិសេធិបិទ្យាយាមសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈ

Swadharmaning lan tetegenang pradé wénten sinalih tunggil krama kelayu sekar:

ហ។ ដំនែរសេរីកិរិយៈសេរីកិរិយៈ

ha. Sang kaduhkitan patut:

គ។ បុរាណសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈសេរីកិរិយៈ

- 1) Nyadokang ring prajuru lan nunas tatimbangan ring kawéntenannia;

ក្ម។ សេត្តេស្រីកិរិយៈបិទ្យាយាមសេរីកិរិយៈ

- 2) Nunas karya ring krama desa adat.

ហ។ បដិសេធិបិទ្យាយាមសេរីកិរិយៈ

na. Swadharmaning Banjar miwah Désa:

គ។ បុរាណសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈសេរីកិរិយៈ

- 1) Prajuru maritatas pamargin sang kaduhkitan, napiké kapendem, makingsan riyin
ប្រហូសនៃបិទ្យាយាមសេរីកិរិយៈ

utawi ngelantur keabénang;

ក្ម។ បុរាណសេរីកិរិយៈបិទ្យាយាមសេរីកិរិយៈសេរីកិរិយៈ

- 2) Pradé kapendem, raris kawéntenang kulkul petahu, olih prajuru utawi wakilnya.

da. Cuntaka antuk pawiwahan;

ta. Cuntaka antuk gamia gumana;

sa. Cuntaka antuk yéning wénten anak istri mobot nénten kaupakarayang pabiukaonan

lan pawidiwidanaan;

wa. Cuntaka antuk mamitra ngalang;

la. Cuntaka antuk yéning wénten anak istri ngawéntenang putra sadurungé

maupakara pabiakawonan lan pawidiwidanaan;

ma. Cuntaka antuk sad atayai;

na. Cuntaka ngeraja swala 3 rahina ngawit saking ngeraja swala utawi selamaning

ngeraja swala;

ca. Cuntaka ngembasin putra 42 rahina (abulan pitung rahina) ngawit saking putrane

embas, utawi ngantos sampun kaupekarayang makekambuhan lan meperascita

manut sekadi agama, lanang wiadin istri;

ra. Cuntaka keruron, cuntakania ngantos sesampuné matirta pabiukaonan;

ka. Cuntaka pawiwahan cuntakania ngantos sesampuné matirta pabiakawonan;

da. Cuntaka gamia gumana, cuntakania ngantos sesampune kapalasan utawi

mesapihan lan sampun kawéntenang pamerascita raga lan sampun kawéntenan

ngawit saking putrane

embas, utawi ngantos sampun kaupekarayang makekambuhan lan meperascita

manut sekadi agama, lanang wiadin istri;

ra. Cuntaka keruron, cuntakania ngantos sesampuné matirta pabiukaonan;

ka. Cuntaka pawiwahan cuntakania ngantos sesampuné matirta pabiakawonan;

da. Cuntaka gamia gumana, cuntakania ngantos sesampune kapalasan utawi

mesapihan lan sampun kawéntenang pamerascita raga lan sampun kawéntenan

ngawit saking putrane

embas, utawi ngantos sampun kaupekarayang makekambuhan lan meperascita

manut sekadi agama, lanang wiadin istri;

ra. Cuntaka keruron, cuntakania ngantos sesampuné matirta pabiukaonan;

ka. Cuntaka pawiwahan cuntakania ngantos sesampuné matirta pabiakawonan;

da. Cuntaka gamia gumana, cuntakania ngantos sesampune kapalasan utawi

mesapihan lan sampun kawéntenang pamerascita raga lan sampun kawéntenan

- បើកន្ត្រៃចេញទៅដោយសេចក្តីប្រាថ្នាឲ្យឃើញ
- pamerascita Désa Adat miwah Kahyangan;
- ២៥៥ ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- ta. Cuntaka anak istri mobot nénten kawéntenan upakara pabiakaonan cuntakia ក្នុងការប្រតិបត្តិការងាររបស់ស្ត្រីឲ្យបានល្អ
- ngantos kawéntenan upakara pabiakaonan;
- ២៥៦ ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- sa. Cuntaka mamitra ngalang, cuntakania ngantos kawéntenan upakara pabiakaonan;
- ២៥៧ ក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- wa. Ngembas putra nénten kawéntenan upakara pabiakaonan miwah upakara បង្ហាញនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- pawidiwidanaan, cuntakania ngantos wénten sané memeras sang putra, lan ដល់ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- sampun kawéntenan upakara sekadi manut ring ajaran agama Hindu;
- ២៥៨ ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- la. Cuntaka sad atatayi, cuntakania ngantos sampun meperascita raga lan nénten pisan ដោយសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- dados ngamunggahan upakara padwijatian;
- ៣៥៩ ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- (3) Cuntaka kalayu sekaran utawi kepademan:
- ៣៥៩៥ សេចក្តីស្ម័គ្រចិត្តច្បាស់លាស់
- ha. Kepademan cuntakania:
- ៣៥៩៥៥ ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- 1) Cuntaka utawi sebel ke banjar rauhing 3 rahina riwusan mendem utawi ដល់ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- sesampun polih prayascita miwah mesapuh;
- ៣៥៩៥៥៥ សេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- 2) Keluargania sajeroning pekarangan ngantos upakara pecaruan.
- ៣៥៩៥៥៥៥ សេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- na. Keabén cuntakania:Sang nyambut karya Pitra Yadnya cuntakania ngawit saking ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- ngerancang wiyadin nyuci rawuh riwus yadnyania utawi mapegat.
- ៣៥៩៥៥៥៥៥ ដល់ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- (4) Sang katiban cuntaka luiyé:
- ៣៥៩៥៥៥៥៥ សេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- ha. Kalayu Sekaran sané kacuntaka:
- ៣៥៩៥៥៥៥៥៥ ដល់ឲ្យនូវសេចក្តីស្ម័គ្រចិត្តច្បាស់លាស់ក្នុងការប្រតិបត្តិការងាររបស់ខ្លួនឲ្យបានល្អ
- 1) Sang sané kalayu sekaran;

ហា មីកិវុំភារកិវុំភារកត្តនៃសិកិមូធមិសិហន្តិកិវុំ

ha. Megedong-gedongan duk pengerempinihan ibiang;

នោ ភូន្យឯនោមពុវនោមីភាហិ

na. Duk sang kamaréka medal;

នោ នៃបូពុវនោមីភាហិ

ca. Kepus odel;

រា ពុវរាមហិ

ra. Roras rahina;

នោ ព្យព្យនេ ធមិសិហន្តិកិវុំ

ka. Tutug kambuhin (42 rahina);

នោ នៃកាំមសិហន្តិកិវុំ

da. Ningang sasihan (3 sasih)

នោ បមិព្យបពុវនោមីភាហិ

ta. Pawetuan oton utawi odalan (6 sasih)

នោ ព្យព្យនេ ធមិសិហន្តិកិវុំ

sa. Tutug kelih miwah ngeraja wadoné, ngembakin lanangné;

ហា មីកិវុំភារកិវុំភារកត្តនៃសិកិមូធមិសិហន្តិកិវុំ

wa. Metatah utawi mepandes;

ហា ធមិសិហន្តិកិវុំ

la. Mawiwahé;

នោ ធមិសិហន្តិកិវុំ

ma. Mawinten;

ហា ធមិសិហន្តិកិវុំ

ga. Manut daging lontar jadma prawerti.

ក្រ ហូបសាហូបសាហិ ធមិសិហន្តិកិវុំ

(3) Upacara-upacara inucap nista, madia, utama manut sastra agama saha catur dresta,

ធមិសិហន្តិកិវុំ

maka buatan Désa dresta, nginutin sime cara Désa.

នោ ១

Kaping 5

ភូតាយណ៍

Bhuta Yadnya

បពុវហិ ២១

Pawos 25

ក្រ ភូតាយណ៍ ក្រុំប្រទេស ហូបសាហូបសាហិ ធមិសិហន្តិកិវុំ

(1) Bhuta yadnya inggih punika upacara-upacara byakala ring pertiwi lan kahyangan, sarwa

ប្រទេស ហូបសាហូបសាហិ ធមិសិហន្តិកិវុំ

prani saha upacara-upacara ring kebhutaan.

໘) ທຽບສກບຕຽງສາທາລິນກີຂັບປູສິນຸບິຖາກະ

(2) Upacara pabyakala ring sarwa prani luiyé:

ທ) ກີຂັບທຽງບຽງກິສາທາລິນກີຂັບປູສິນຸບິຖາກະ

ha. Ring sarwa tumuwuh rikala tumpek pengatag utawi saniscara kliwon wariga.

ສ) ກີຂັບທຽງບຽງກິສາທາລິນກີຂັບປູສິນຸບິຖາກະ

na. Ring sarwa ingon-ingon rikala tumpek andang utawi saniscara kliwon uyé.

ຂ) ທຽບສກບສາທາລິນກີຂັບປູສິນຸບິຖາກະ

ca. Upacara pakala-kalaan manusa manut widana, kabawos pabyakala.

໘) ທຽບສກບສາທາລິນກີຂັບປູສິນຸບິຖາກະ

(3) Upacara pabyakala ring pertiwi, kahyangan lan kebhutaan kawastanin mecaru.

໑) ບິສກຽບສິນຸບິຖາກະ

(4) Pecaruan inucap ring ajeng nista, madia, utama manut wiguna kadi ring sor:

ທ) ບິສກຽບສິນຸບິຖາກະ

ha. Eka sata

ສ) ບິສກຽບສິນຸບິຖາກະ

na. Panca sata

ຂ) ບິສກຽບສິນຸບິຖາກະ

ca. Panca sanak

ກ) ບິສກຽບສິນຸບິຖາກະ

ra. Rsi gana

ສ) ບິສກຽບສິນຸບິຖາກະ

ka. Tawur agung

ຂ) ບິສກຽບສິນຸບິຖາກະ

da. Panca kelud

໑) ບິສກຽບສິນຸບິຖາກະ

(5) Sejeroning kadi ajeng kawéntenang upacara:

ທ) ບິສກຽບສິນຸບິຖາກະ

ha. Mesaiban utawi yadnya senyabran wusan ngerateng;

ສ) ບິສກຽບສິນຸບິຖາກະ

na. Mesapuh-sapuh rikala pacang wali ring pura.

ບຸກຄົນ ທຽງ

Pawos 26

໘) ທຽບສກບສາທາລິນກີຂັບປູສິນຸບິຖາກະ

(1) Ngangken ngewarsa rikalaning Tilem Kesanga kawéntenan Tawur Kesanga, ketah

ສ) ທຽບສກບສາທາລິນກີຂັບປູສິນຸບິຖາກະ

kabawos ngrupuk, makacihna pacang mapag rahina penyepian bénjangané.

໘) ທຽບສກບສາທາລິນກີຂັບປູສິນຸບິຖາກະ

(2) Pebratan penyepian sané kamargiang antuk krama Désa Adat Darmatiaga:

ហា ហាមទាំកែងនៃពាក្យកំន្រៃហិហិហិហិ

ha. Amati geni: tan kéngin meapi-apian;

នា ហាមទាំនៃនៃពាក្យកំន្រៃ ឌូត្រូ

na. Amati karya: tan kéngin nyambut karya;

មា ហាមទាំក្នុងក្របខ័ណ្ឌនៃពាក្យកំន្រៃហាមទាំកំន្រៃស្របតាមប្រការប្រែប្រួលប្រកាស

ca. Amati lelanguan: tan kéngin maoneng-onengan, masuara gore, lan sapenunggalané;

រា ហាមទាំក្នុងក្របខ័ណ្ឌនៃពាក្យកំន្រៃហាមទាំកំន្រៃ

ra. Amati lelungan: tan kéngin melancaran.

ក្រ ប៊ិក្រហាមទាំកំន្រៃនៃពាក្យកំន្រៃស្របតាមប្រការប្រែប្រួលប្រកាស

(3) Pebratan inucap kemargiang sakéng semeng ngantos seméng benjangané.

ខ ឯហាមទាំកំន្រៃនៃពាក្យកំន្រៃស្របតាមប្រការប្រែប្រួលប្រកាស

(4) Sang amurug kecaping ajeng keni pamidande manut perarem Désa Adat miwah Banjar សេដ្ឋកិច្ចនៃពាក្យកំន្រៃ

Adat Darmatiaga.

គ កិច្ចសហការក្នុងក្របខ័ណ្ឌនៃពាក្យកំន្រៃស្របតាមប្រការប្រែប្រួលប្រកាស

(5) Riwus rahina Nyepi benjangané maka cihna pengawit Icaya warsa, patut soang-soang ប្រកាសនៃពាក្យកំន្រៃ

warga Désa sami ngaksama.

បុរាណវិទ្យា

Pawos 28

ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

Krama Adat Ngarep utawi wed, wenten 3 (tigang) pawos, luihé:

ហា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

ha. Krama ngarep, kulawarga sané ngemong karang désa;

នា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

na. Krama tapukan, kulawarga manut aksara a. ring ajeng sedéring mayusa 25 warsa;

សា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

ca. Krama penékélan, kulawarga sané ngamong karang désa, kémawon ngeraga (lanang utawi istri).

បុរាណវិទ្យា

Pawos 29

ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

Kawit dados Krama Désa Adat:

ហា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

ha. Sangkaning ngamong karang désa;

នា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

na. Mawiwit pawiwahan;

សា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

ca. Mawiwit manjarin pianak.

បុរាណវិទ្យា

Pawos 30

ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

(1) Panemayan tedun makrama, yan sentana rajeg déréng marabi, semetonané sané sampun merabi dados penyeledi ayahan désa, dudonan ipun manut daging perarem.

sampun merabi dados penyeledi ayahan désa, dudonan ipun manut daging perarem.

ហា ប្រមាណបុរាណវិទ្យាប្រើប្រាស់ក្នុងការប្រកាសបុរាណវិទ្យា

(2) Ngawit tedun makrama ritatkala rahina Weraspati Kliwon Wuku Langkir.

ហិរញ្ញវត្ថុ ៣

Indik 2

ដួងខំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

Swadharma miwah Swadikara Krama Desa Adat

បុរាណ ៣៣

Pawos 31

៣៧ ដួងខំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

(1) Swadharmaning Krama Desa Adat, luire:

ហ ដួងខំប្រយុទ្ធនិរន្តរ៍ស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

ha. Satinut ring sadaging awig-awig, pararem, pasuara miwah geguat-geguat desa adat;

ង ចេញដំណើរដំណើរស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

na. Tan maren sareng mautsaha mangda desane praside nyujur petitis, sakadi sane

ឱ្យក្រុមប្រឹក្សាស្រុកឃុំ

mungguh ring pawos 6, ring ajeng;

ដ ឃើញស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

ca. Sayaga sareng natakin panes tis kertiyasan desa adat.

៣៨ ដំណើរស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

(2) Sang sinanggeh Krama Tamiu, patut:

ហ ដួងខំប្រយុទ្ធនិរន្តរ៍ស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

ha. Satinut ring tetiwak desa adat nganinin indik ngupadi kasukretan desa adat ring

ស្រុកឃុំ

sekala lan niskala

ង ចេញដំណើរស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

na. Tan kengin nungkasin kertiyasan desa adat

៣៩ ដំណើរស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

(3) Sang sinanggeh Tamiu, patut:

ហ ដួងខំប្រយុទ្ធនិរន្តរ៍ស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

ha. Satinut ring tetiwak desa adat nganinin indik pawongan lan palemahan

ង ចេញដំណើរស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

na. Tan kengin nungkasin kertiyasan desa adat

បុរាណ ៣៤

Pawos 32

ឃើញស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

Sahanan Krama Adat sami keni tategenan utawi ayah-ayahan, luiré:

ហ ឃើញស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

ha. Ayahan krama ngarep, keni urunan lan ayah mamungkul;

ង ឃើញស្រុកឃុំប្រយុទ្ធនិរន្តរ៍ស្រុកឃុំ

na. Ayahan krama tapukan, keni ayah lan urunan asibak;

- ca. Ayahan krama penékélan, tan keni ayah lan urunan sedéréng mayusa 25 warsa, sakéwanten urunan mamungkul risampun mayusa 25 warsa;
- ra. Pradé rikalaning ngayah wénten sinalih tunggil krama matilar sedéréng puput karya, wenang krama inucap mesadok ring sinalih tunggil prajuru.
- ka. Ritatkala ngardi wewangunan marep kabuatan desa adat, kramane sajaba keni ayahan taler keni paturunan sama wibhaga manut pararem lan dana punia manut kalascaryan sang madana punia.

ບາງບາລີ ຫຼຸດ

Pawos 33

- (1) Sahanan krama sane ngerobang utawi ngajak anak lian boya wenten paiketan pakulawangan, patut atur supeksa ring kelihan banjar.
- (2) Krama sane ngerobang, patut samakula negenang lampah sang kaajak, marep ring sukretan desa adat.
- (3) Kelihan Banjar ngunggahang pasadok punika ring ilikitan pawongan banjar, saha nyiarang sajeroning paruman krama banjar.

ບາງບາລີ ຫຼຸດ

Pawos 34

- Kapatutan Krama Tamiu, Tamiu, miwah kapatutan krama sane nampi tamiu:
- ha. Krama Tamiu, Tamiu, patut madana punia ring desa adat utawi banjar adat manut pararem.
- na. Krama sane nampi Krama Tamiu, Tamiu jantos marerepan:

ឃ វេទនាប្រទេសប្រាសាទ វេទនាសាច់សាច់

ca. Kasukretan padruwennyane sowang-sowang

ក កាបូកសេវាប្រទេសប្រាសាទ វេទនាសាច់សាច់

ra. Nyarengin paruman Krama Desa, saha wenang sareng mastikayang pamutus

ប្រទេសប្រាសាទ

paruman krama desa.

ក្ប វេទនាប្រទេសប្រាសាទ វេទនាសាច់សាច់

(2) Sahanan Krama Adat rawuhing sang sinanggeh Krama Tamiu lan Tamiu, wenang polih

ប្រទេសប្រាសាទ វេទនាសាច់សាច់

pengayoman ngemanggehang kasukretan sikian, rawuhing padruwenia sowang-

វេទនាសាច់សាច់

sowang.

បុរាណ ក្ប

Pawos 36

វេទនាប្រទេសប្រាសាទ

Krama Adat kedadosang:

ហ មហាប្រាសាទ វេទនាសាច់សាច់

ha. Mapuangkid utawi tan tedun ngayah / parum:

ក វេទនាសាច់សាច់

1) Rikala mayadnya, kaluwasan, masengker dewasa

ក្ប វេទនាសាច់សាច់

2) Keni dedawuhan saking Guru Wisesa.

ក្ប វេទនាសាច់សាច់

3) Kपालang, luire: sungkan, matepetin, kelayusekaran lan sekancan ipun.

ឃ វេទនាសាច់សាច់

4) Kéngin waneng wantah apisan, sajawaning wenten panguak sakéng prajuru

វេទនាសាច់សាច់

na. Nyadé mapiteges ngamademang ayah lanang utawi istri risampun mayusa 70 warsa, lan

វេទនាសាច់សាច់

tan madrebe penyeledi, indik yusa punika kepatutang antuk prajuru sami;

ឃ វេទនាសាច់សាច់

ca. Nyadé utawi nyuksukin lan sané kawenangan risampun mayusa 13 warsa utawi

វេទនាសាច់សាច់

maresidayang nganutin krama;

ក វេទនាសាច់សាច់

ra. Nutug ayahan antuk arta berana seantukan kपालang utawi ngentos ayah-ayahan antuk

វេទនាសាច់សាច់

arta berana manut paetangan krama menawi kajudi antuk sang ngawerat utawi

សេចក្តីប្រកាសនៃក្រុមការងារសហគ្រាស

keluasan 3 - 7 rahina.

បទប្បញ្ញត្តិ ក្រប

Pawos 37

ប្រធានក្រុមការងារសហគ្រាស

Wusan dados krama désa luihé:

ហា មករា

ha. Sangkaning:

កា ពុទ្ធិសាសនា

1) Seda.

ក្រ បិទស្នាក់នៅសេចក្តីសម្រេចសហគ្រាសសម្រាប់ការងារសហគ្រាស

2) Pinunas ngaraga, manawi késah ke dura désa utawi ngalangkungin segara.

ក្រ ការងារសហគ្រាសមិនមែនជាការងារសហគ្រាសសេចក្តីសម្រេចសហគ្រាស

3) Kanorayang, duaning sampun tan prasida ngeséhin solah maprawerti setata
ក្រ ប្រតិបត្តិការសហគ្រាសសម្រាប់ការងារសហគ្រាស

nguwug kecaping awig-awig

ហា ការងារសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

na. Tata titi nitenin wusan dados krama desa inucap ring ajeng, kasulurang manut pararem.

ហា ប្រតិបត្តិការសហគ្រាស

ca. Sang wusan mekrama desa:

កា បទប្បញ្ញត្តិសហគ្រាសសម្រាប់ការងារសហគ្រាស

1) Patut ngaturang karang ayahan ka désa.

ក្រ ការងារសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

2) Tan polih pah-pahan sangkaning padruwean désa utawi banjar.

ហា ការងារសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

ra. Sang kanorayang kengin malih tedun makrama desa malarapan antuk katerima ring

ក្រ ប្រតិបត្តិការសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

desa / banjar adat, maweweh pamogpog batu-batu manut pararem.

សេចក្តីប្រកាស

Indik 3

បទប្បញ្ញត្តិសហគ្រាស

Panyangran Karya Suka Duka

បទប្បញ្ញត្តិ ក្រប

Pawos 38

កា ប្រតិបត្តិការសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

(1) Krama Adat ring wewidangan Desa Adat Darmatiaga, patut sareng nyangra yan wenten

សេចក្តីប្រកាសសហគ្រាសសម្រាប់ការងារសហគ្រាសសម្រាប់ការងារសហគ្រាស

sinalih tunggil krama sane ngelaksanayang karya suka utawi duka

da. Maduluran Déwa Saksi ring Pura Kahyangan Tiga.

ບາງລາຍ ໔໐

Pawos 40

໖. ຕາງລູກເລຂາອຸມຕຽງເສຍໄປ

(1) Bendésa Adat kasanggra antuk:

ທາ. ບາງລູກເລຂາອຸມຕຽງເສຍໄປ

ha. Petajuh, pinaka wakil Bandesa Adat;

ເສ. ບາງລູກເລຂາອຸມຕຽງເສຍໄປ

na. Penyarikan, pinaka juru surat;

ສາ. ບາງລູກເລຂາອຸມຕຽງເສຍໄປ

ca. Patengen, pinaka pangemong utawi juru raksa druwen desa;

ກາ. ສາມາດເລຂາອຸມຕຽງເສຍໄປ

ra. Kasinoman, pinaka juru arah.

໗. ສາມາດເລຂາອຸມຕຽງເສຍໄປ

(2) Kasinoman akéh nia manut kawigunan saha megilir nyabran sasih.

໘. ສາມາດເລຂາອຸມຕຽງເສຍໄປ

(3) Sajeroning ngénterang kasukretan niskala, Bénésa Adat patut kawantu lan

ຍາມເລຂາອຸມຕຽງເສຍໄປ

masinghahang pemangku Kahyangan Désa.

ບາງລາຍ ໔໑

Pawos 41

໖. ທາງລູກເລຂາອຸມຕຽງເສຍໄປ

(1) Tata titining ngadegang Bandesa lan Prajuru Desa Adat kadasarin antuk Pararem indik

ທາງລູກເລຂາອຸມຕຽງເສຍໄປ

tata titi ngadegang Bandesa Adat lan Prajuru Desa Adat.

໗. ທາງລູກເລຂາອຸມຕຽງເສຍໄປ

(2) Prajuru Desa Adat kaadegang 5 (limang) warsa apisan malarapan Paruman Agung Desa

ເສຍໄປ

Adat.

໘. ທາງລູກເລຂາອຸມຕຽງເສຍໄປ

(3) Prajuru sane wawu kapilih kaupasaksiang ring Pura Kahyangan Tiga

໑. ສາມາດເລຂາອຸມຕຽງເສຍໄປ

(4) Sajawaning wenten parindikan siosan, sang sampun puputing panumaya dados prajuru,

ທາງລູກເລຂາອຸມຕຽງເສຍໄປ

kengin kapilih malih.

໑. ທາງລູກເລຂາອຸມຕຽງເສຍໄປ

(5) Bandesa Adat lan Pajuru Adat sane sampun puput panumaya dados Bandesa lan Prajuru

សេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ
Adat, kengin kapilih malih apisan

បក្សាធិ ៣២

Pawos 42

៧៧ ដូងមនីតាវត្តសេដាចាវិញ្ញាណកម្ម

(1) Swadharmaning Bendésa Adat luiré:

ហា ពុកឆ្មាំបីម៉ែត្រសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ha. Ngénterang pemargin sedaging Awig-awig miwah perarem désa;

ងា ឆ្មាំបីម៉ែត្រសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ca. Nuntun lan ngénterang krama rawuhing warga désa ngupadi antuk petitis;

កា បក្សាធិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្ម

ra. Mawosang kalih niwakang pamutus arep ring wicara krama désa, medasar daging សេដាចាវិញ្ញាណកម្ម

awig-awig;

សា បក្សាធិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ka. Maka duta désa matemuang bawos ring sang sapa sire ugi.

៧៨ បក្សាធិប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

(2) Pradé Prajuru iwang pengelaksana mangda kaangkenang antuk sang iwang.

បក្សាធិ ៣៣

Pawos 43

ប៊ីតិយស្វាមីប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

Petias utawi olih-olihan prajuru désa luires:

ហា ប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ha. Luput rerampén (pepeson);

សា ប៊ីតិយស្វាមីប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

na. Petias siwosan manut perarem.

បក្សាធិ ៣៤

Pawos 44

៧៩ ប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

(1) Prajuru Désa Adat kagentosin riantukan:

ហា ពុសងា

ha. Séda;

សា សេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

na. Kanorayang dwaning iwang pemargi menawi nilar sesana;

ងា ប៊ីតិយស្វាមីប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ca. Wit saking pekayun rahayu utawi pinunas ngeraga.

កា បក្សាធិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិសេដាចាវិញ្ញាណកម្មប្រធានប្រតិបត្តិ

ra. Sampun puput sekadi munggah ring pemutus sang Guru Wisésa.

ក្នុង ករណីនេះប្រសិនបើមានបញ្ហាណាមួយក្នុងការងាររបស់អង្គការ
 (2) Ngranorayang utawi ngentosin prajuru desa adat patut sajeroning paruman lan
 តែងតែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធាន
 keingkupin antuk krama désa.

ហិរញ្ញវត្ថុ ក្នុង

Indik 2

សហគមន៍

Sabha Desa

បទប្បញ្ញត្តិ ៣១

Pawos 45

ក្នុង សហគមន៍ស្រុកស្រីរាជធានីភ្នំពេញ
 (1) Sabha Desa, inggih punika pamucuk desa sane sampun wikan ring indik dharmaning
 សេចក្តីណែនាំស្តីពីការងារ
 agama lan dharmaning negara.

ក្នុង ខ្លឹមសារសហគមន៍ស្រុកស្រីរាជធានីភ្នំពេញ
 (2) Swadharman Sabha Desa, ngicenin dharma tetimbang majeng ring Prajuru Desa Adat,
 ក្រុមប្រឹក្សា
 luwirnya:

- ហា កែលម្អប្រព័ន្ធគ្រប់គ្រងធនធាន
- ha. Ngardi awig-awig lan utawi pararem desa adat
- នា ក្រិត្យស្តង់ដារប្រព័ន្ធគ្រប់គ្រងធនធាន
- នា. Ngrincikang pawangunan desa adat
- នា ក្រិត្យស្តង់ដារប្រព័ន្ធគ្រប់គ្រងធនធាន
- ca. Ngrincikang olah-lihan lan prabia desa adat
- នា ក្រិត្យស្តង់ដារប្រព័ន្ធគ្រប់គ្រងធនធាន
- ra. Nglaksanayang pangerencana desa adat

ក្នុង ប្រព័ន្ធគ្រប់គ្រងធនធានសហគមន៍ស្រុកស្រីរាជធានីភ្នំពេញ
 (3) Petias utawi olah-olahan lan leluwatan Sabha Desa, manut pamutus pararem
 បទប្បញ្ញត្តិ ៣២

Pawos 46

ក្នុង សហគមន៍ស្រុកស្រីរាជធានីភ្នំពេញ
 (1) Sane dados kaadegang Sabha Desa luwirnya:
 ហា ប្រព័ន្ធគ្រប់គ្រងធនធានសហគមន៍ស្រុកស្រីរាជធានីភ្នំពេញ
 ha. Mawiwit saking krama adat, lan kausulan olah sinalih tunggil krama,
 នា ឧបករណ៍ស្រុកស្រីរាជធានីភ្នំពេញ
 na. Sang sane sampun sinanggeh wikan ring tata cara, sastra, Budaya Bali, lan dresta,

ສາ ພໍ່ສາມາດຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

ca. Sang sane siyosan ring punika, sane ngawinang desane makrana rahayu,

ກາ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

ra. Kapilih olih Prajuru Desa Adat

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(2) Sabha Desa akwehnya ganjil, sekirangnyane 9 (siya) diri

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(3) Wewanengan Sabha Desa pateh sekadi ring wewanengan Bandesa lan Parajuru Desa
ເຂດທຳມະຊາດ

Adat

ບາງສາມາດ ເປັນ

Pawos 47

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(1) Kepengurusan Sabha Desa Inggih punika: Pamucuk, Patajuh, Penyarikan.

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(2) Pengurus Sabha Desa kewantu olih: Baga Parhyangan, Baga Pawongan, Baga Palemahan

ບາງສາມາດ ເປັນ

Pawos 48

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(1) Wusan dados Sabha Desa, sangkaning:

ທາ ພວກເຮົາ

ha. Seda;

ເສ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

na. Pinunas ngeraga melantaran sane pastika;

ສາ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

ca. Swadharmannya sampun puputing sengker;

ກາ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

ra. Kanorayang olih krama adat, dawning iwang pamargi, menawi nilar sesana;

ກູ້ ພວກເຮົາຈະຮັບຮອງໃຫ້ແກ່ພວກເຮົາທີ່ຮັກສາຄວາມສະຫງ່າທຳມະຊາດ

(2) Ngentosin, ngenorayang Sabha Desa, patut kemargiang sajeroning Paruman Desa Adat.

ຖ່ວຍິ່ງຊຸງຊຸງຊຸງຊຸງ
sor singgih undagannia.

ບາງບາງ ໑໐

Pawos 50

໑) ມາດຕະຖານສຳຄັນທີ່ເຮົາຕ້ອງມີກັນ

(1) Sane dados kaadegang Kerta Desa Iwirnya:

ທາ) ຍົບຍົບທີ່ເຮົາເຮັດໄດ້ ທາງການກຳລັງເຮັດວຽກງານ

ha. Mawiwit saking krama adat, lan kausulan olih sinalih tunggil krama,
ເຮົາ ບໍ່ເຮັດວຽກງານທີ່ເຮົາເຮັດໄດ້ ທາງການກຳລັງເຮັດວຽກງານ

na. Wikan ring daging sastra agama, hukum adat lan hukum nasional,
ຂາ) ທາງການກຳລັງເຮັດວຽກງານ

ca. Kapilih olih Prajuru Desa Adat

໒) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

(2) Kerta Desa akwehnya ganjil, sekirangnyane 5 (limang) diri

໓) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

(3) Wewanengan Kerta Desa pateh sekadi ring wewanengan Bandesa lan Prajuru Desa
ເຮົາເຮັດໄດ້

Adat

ບາງບາງ ໑໑

Pawos 51

໑) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

Lelintihan Kerta Desa sekadi ring sor puniki:

ທາ) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

ha. Prajuru Desa Adat

ເຮົາ ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

na. Krama Adat sane madrebe kasujatian kayu, kawegedan, lan kasidhian ring parindikan
ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

hukum adat

ຂາ) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

ca. Bandesa Adat manados pamucuk sapisan dados angga Kerta Desa Adat

ທາ) ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

ra. Mapaiketan indik Pamucuk/Angga Kerta Desa Adat madrebe pakilitan sareng pikobet
ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

sane kapuputang olih Kerta Desa Adat, Kelihan / Prajuru sane mapaiketan nenten

ທາງການກຳລັງເຮັດວຽກງານທີ່ເຮົາເຮັດໄດ້

kadadosang sareng ring sajeroning muputang pawicara adat.

រិសជើក្រវាតិកិរសេសេហ៍បិមិភិស្ត្រាហ្មត្រេសេសេហ៍

risajeroning ngelaksanayang pemerintahan desa adat

ក្ម្យ បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍ប្រក្រវាតិកិរសេសេហ៍ប្រក្រវាតិកិរសេសេហ៍

(2) Paruman Desa Adat kelaksanayang oleh Prajuru Desa Adat sane kamiletin olih Krama
ហ្មត្រេសេសេហ៍

Desa Adat

ក្ម្យ បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

(3) Paruman Desa Adat kelaksanayang sanistannyane apisan risejeroning awarsa, taler
ហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

dados kelaksanayang padgatakala manut pabuat.

ហ្មត្រេសេសេហ៍ ១១

Pawos 55

ក្ម្យ បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

(1) Paruman utawi sangkepan ring Désa Adat Darmatiaga wénten:

ហ្ម បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍

ha. Paruman desa utawi banjar kawentenang:

ក្ម្យ កាក្រវាតិកិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

1) Nyabran ngesasih ring rahina Weraspatri Kliwon, maka cihna tanpa arah-arrah
ហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

dwaning sampun tetep panemaya manut perarem désa utawi banjar.

ក្ម្យ សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

2) Napkala utawi patgatakala maka jajaran arah-arrah manut tatujon.

សេ ឆ្នាំប្រក្រវាតិកិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍

na. Sangkepan prajuru, kawéntenang manut wiguna.

សេ បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍

ca. Paruman sekehe-sekehe manut pabuat.

ក្ម្យ បក្សេហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

(2) Paruman désa utawi banjar madudonan sekadi ring sor:

ហ្ម ប្រសិទ្ធភាពសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

ha. Prasida lumaksana risampun katedunin antuk pinih kedik atenga lintang saking
សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

sang patut ngemiletin, kemanggala antuk tengeran kulkul miwah mabusana adat
សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

nista, saha tan kalugra makta gegawan sakaluiré: tan marén ngaroana ring Ida
ហ្មត្រេសេសេហ៍តិរសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

Bhagawan Penyarikan maka sarana Widhi Widana cané;

សេ ឆ្នាំសេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍សេសេសេហ៍

na. Maka sarana jagi pengawit kamargiang penyacak, saha riwusannya nyacak dadosan

កិរិយាប្រែប្រួលឱ្យបាត់បង់

geng alit manut perarem;

ឃ. ពាក្យប្រកាសឱ្យបាត់បង់សំឡេងរបស់សត្វក្នុងភូមិ

ca. Tan kalugra ngawetuang suara gora utawi byota, yan hana mangkana keni
បដិសេធកិរិយាប្រែប្រួលឱ្យបាត់បង់សំឡេងរបស់សត្វក្នុងភូមិ

pamindanda bea pecamil kadi dandaning nguman-nguman ring sabha;

ក. បើសិនជាមានការសម្រេចចិត្តរបស់សមាជិកសភា

ra. Pemutus kebawos beriuk sepanggul utawi ingkup punika kemanggehan. Prade
ពុំទាន់ស្របចំពោះការសម្រេចចិត្តរបស់សមាជិកសភា

nenten praside, suarane sane makehan sinanggeh pamutus paruman.

គ. ប្រសិនបើមានការសម្រេចចិត្តរបស់សមាជិកសភា

(3) Pradé pidaging paruman tan kaingkupin mangda prajuru ngilikan bebawos, saha
ប្រធានសមាជិកសភាត្រូវតែសម្រេចចិត្តឱ្យមានការសម្រេចចិត្តរបស់សមាជិកសភា

putusannya mangda keraremin antuk krama désa. Bilih tan prasida kasungkemin jantos
បើសិនជាមានការសម្រេចចិត្តរបស់សមាជិកសភា

ping tiga prajuru wenang nunas bawos ring sang ngawe wenang.

បទប្បញ្ញត្តិ ១៤

Pawos 56

៧. សក្ខីភាពប្រឆាំងប្រធានសមាជិកសភា

(1) Sajeroning paruman désa, Bendesa patut nyiarang pamargin ngénterang Désa, pamekas
ក្នុងភូមិសាស្ត្រ

nganinin indik:

ហ. ត្រូវប្រើប្រាស់សមត្ថកិច្ចសម្រេចចិត្តរបស់សមាជិកសភា

ha. Nunjuk lungsuring pekraman saha ayah-ayah, sulur arta berana druwen désa.

ង. គម្រោងប្រកួតប្រជែងរបស់សមាជិកសភា

na. Rencana prajuru désa nganinin usaha désa kapungkur.

គ. ប្រធានសមាជិកសភាត្រូវតែសម្រេចចិត្តឱ្យមានការសម្រេចចិត្តរបស់សមាជិកសភា

(2) Pamutus paruman désa sinanggeh perarem maka pamitegep pelaksanaan awig-awig.

បទប្បញ្ញត្តិ ៧

Indik 2

បទប្បញ្ញត្តិសម្រាប់សមាជិកសភា

Pesangkepan Krama Desa Adat

បទប្បញ្ញត្តិ ១៧

Pawos 57

៧. សក្ខីភាពប្រឆាំងប្រធានសមាជិកសភា

(1) Sangkepan Prajuru Désa kawenangan wantah ngerincikan pengerencana usaha désa
សម្រេចចិត្ត

kapungkur.

၅၅။ မင်္ဂလာပွဲတော်တရားအားဖြင့် ဝတ်စားဆင်ယင်မှု၊ အိမ်ထောင်ရေး၊ မိသားစုရေးရာများ

(2) Sangkepan Prajuru Désa tan kawenangan mamutus indik ngawedalang tetegenan ring
ပြေငြိမ်းစေရန်အတွက် ဝတ်စားဆင်ယင်မှု၊ အိမ်ထောင်ရေး၊ မိသားစုရေးရာများ
krama sadereng kasungkemin antuk krama désa.

၅၆။ ပိဋကတ်ပြား၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

(3) Pemutus sangkepan Prajuru Désa ngawetuang pasuara, maka pidaging pituduh sang
ကုန်ပစ္စည်းများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ
ngawe wenang utawi ngonekan pecak perarem krama désa.

ပဏ္ဍိတ ၆

Palet 4

ပိဋကတ်ပြား၊ စာရွက်၊ စာတမ်းများ

Indik Lembaga Adat

ပိဋကတ် ၃

Indik 1

ပိဋကတ်

Pemangku

ပဏ္ဍိတ ၅၂

Pawos 58

၃၅။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

(1) Ring Pura Kahyangan Tiga Desa Adat Darmatiaga kawéntenang pemangku.

၃၆။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ

(2) Ngadegang Pemangku nganut dudonan:

ဟ။ ဤအဖွဲ့အစည်းကို ဖွဲ့စည်းပါ။

ha. Turunan utawi ngewaris;

ခ။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ

na. Kejudi olih krama désa;

မ။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

ca. Nyanjangan utawi masemurang, soang-soang mapiteges mapinunas ring ajeng

ပိဋကတ်ပြား၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ

penataran wiadin ke Pura Désa menawi ring balian sonténg, lan sapenunggalannya.

၃၇။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ

(3) Tan kawenang anggén pemangku luiré:

ဟ။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

ha. Ceda angge, luiré pécéng, pérot, cungh lan sapenunggalannya;

ခ။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

na. Sang sapa sira ugi sané tan kapatutang anut perarem;

မ။ အိမ်ထောင်ရေးရာများ၊ စာရွက်၊ စာတမ်းများ၊ အိမ်ထောင်ရေးရာများ

ca. Sakit ila, ayon, buduh wiadin édan;

បក្សាធិ ៤០

Pawos 60

បីឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ

Petias utawi olih-olihan Pemangku luiyé:

- ហ្ន៎ ឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- ha. Sarin canang soang-soang pakubon krama desa miwah wastra rikala wali ageng;
- ន្ន៎ ក្រុងស្រីរាជ្យស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- na. Luput pakaryan lan rerampén utawi reramon, indik pepatusan keni kadi patut.

បក្សាធិ ៤៧

Pawos 61

បីឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ

Pemangku kagentosin riantukan:

- ហ្ន៎ ក្រុងស្រីរាជ្យស្រុកចំណុះ
- ha. Séda;
- ន្ន៎ បីឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- na. Pinunas ngeraga, menawi kegeringan lan sapenunggalannya;
- ន្ន៎ ស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- ca. Kawusan antuk krama riantukan melaksana sané tan patut manut sesanan pemangku.

ប្រាំឃុំស្រុកចំណុះ

Indik 2

ឃុំស្រុកចំណុះ

Serati

បក្សាធិ ៤៧

Pawos 62

ក្នុង ក្រុងស្រីរាជ្យស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ

- (1) Ring Pura Kahyangan Tiga Desa Adat Darmatiaga kawentenang Serati
- ក្នុង ឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- (2) Sang sane kaadegan dados Serati, inggih punika sang sane arsa lan tuwek kayun melajah
ក្រុងស្រីរាជ្យស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- ring sajeroning makarya banten.
- ក្នុង ស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- (3) Keputusan sire sane jagi kaadegan dados Serati kelaksanayag olih prajuru desa adat.
- ន្ន៎ ប្រាំឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- (4) Paiketan Serati kagentosan nyabran 5 (limang) Piodalan ring Pura Kahyangan Tiga, lan
ឃុំស្រុកចំណុះក្រុងស្រីរាជ្យស្រុកចំណុះ
- selanturnyane kagentosang olih krama tiyosan, mande sami polih melajah mekarya
ក្រុងស្រីរាជ្យស្រុកចំណុះ
- banten

បុរាណ ៤២

Pawos 63

៧៧ ដូចខ្ញុំនឹងប្រាប់អ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

(1) Swadharma Serati, inggih punika ngaryanin wangi ri sajeroning yadnya sane kemargang
រ៉ាវិហារសេរាតិ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ
ring Desa Adat, lan kewantu olih krama desa adat sami.

៧៨ ដូចខ្ញុំនឹងប្រាប់អ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

(2) Swadikara Serati, polih olih-olihan saking desa adat manut kemampuan

បុរាណ ៤៣

Pawos 64

ដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

Serati kagentosin riantukan:

៧៩ រូមនា

ha. Seda

៨០ បិណ្ឌស្រីក្រវា

na. Pinunas ngeraga

៨១ សេចក្តីសម្រេចរបស់អ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

ca. Kawusanang antuk krama riantukan nilar sesananing Serati

៨២ ដូចខ្ញុំនឹងប្រាប់អ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

ra. Sampun telas masa panamaya ngelaksanayang kepengayahan saking ngawit keadegan
ហេតុអ្វីហើយ

dados Serati

បិណ្ឌស្រី ៣

Indik 3

បរិយាយទៀត

Paiketan Wredha

បុរាណ ៤៤

Pawos 65

៧៩ បរិយាយទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

(1) Paiketan Wredha maka genah para wredhane ngamargiang sakancan panglimbak angga
បរិយាយទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ
para wredhane sane wenten ring wewidangan Desa Adat Darmatiaga

៨០ បរិយាយទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

(2) Wates Paiketan Wredha ngamargiang swakarya ring widang:

៧៩ សេចក្តីសម្រេចរបស់អ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

ha. Adat, agama, tradisi, seni lan budaya miwah kearifan lokal

៨០ បិណ្ឌស្រីក្រវា ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ ឲ្យអ្នកដឹងទៀតនេះ

na. Pendidikan, olah raga, lan kesehatan

ឃ្លា បិដាដិវាយឧត្តរាបក្សបក្សត្រាត្រា

ca. Widang siosan manut pabuat lan wugunanya

ហិណ្ឌូ ៩

Indik 4

បិសង់

Pacalang

ហុហាដិ ៤៤

Pawos 66

ឃ្លា បិសង់ហិក្រុប្យនិសេស្យបន្ទេត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយ

(1) Pecalang Inggih punika Satuan Tugas Keamanan Tradisional ring Bali sane keadegang ពុហាត្រុវុតាតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយ ។
oleh Desa Adat sane medue amongan ngemit katreptian ring wewidangan desa adat.

ឃ្លា បិសង់កេដិវាយពុហាត្រុវុតាតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយ

(2) Pacalang ngamargiang tugas ring bidang keamanan, ketentraman, lan ketertiban ring បិដិវាយពុហាត្រុវុតាតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយ ។

wewidangan Desa Adat Darmatiaga

ហុហាដិ ៤៧

Pawos 67

ឃ្លា បិសង់ពុហាតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ

(1) Pecalang Desa Adat Darmatiaga keadegan olih Prajuru Desa Adat, sane sampun សេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ ។

kasungkemin olih krama desa adat Darmatiaga

ឃ្លា បិសង់ពុហាតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ

(2) Wilangan angga pecalang sane keadegan, akehnyane manut ring geng alit tugas lan វិញ្ញាបនបត្រ ។

tetujon

ឃ្លា បបតេសេស្យបក្សត្រាត្រាសិហេសន្ទ្រនិដិវាយស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ

(3) Wawanengan Pacalang pateh ring wawanengan Bandesa lan Prajuru Desa Adat

ហុហាដិ ៤៧

Pawos 68

ឃ្លា ដ្យង់សហក្រុបសង់ស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ

(1) Swadharma angga Pacalang nreptiyang ri sajeroning wewidangan desa adat

ឃ្លា ដ្យង់សហក្រុបសង់ស្រីពាហិដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយនិហេដិវាយ

(2) Swadikara angga Pacalang polih olih-olihan saking desa adat manut kemampuan

នា ពុទ្ធិសាសនាប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

na. Polih wantuan anggaran rikala ngawentayang parikrama/ kegiatan manut
ហេតុអ្វីបានជាប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

Anggaran Pendapatan lan Belanja Desa Adat.

នា ពុទ្ធិសាសនាប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

ca. Polih sane liyanan manut pararem.

ហិរញ្ញវត្ថុ ក

Indik 7

បដិសេធន៍

Pasraman

បុគ្គលិក ក

Pawos 75

ក បដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

(1) Pesraman Inggih punika genah ngruruh kewagedan sane medasar antuk Agama Hindu
ហេតុអ្វីបានជាប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

anggen ngalimbakan angga, Tri Kaya Parisudha, lan kaweruhan Krama Desa Adat.

ក បដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

(2) Pasraman ring Desa Adat Darmatiaga kamargiang nganutin tata titi non-formal marupa
កម្មវិធីបដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

program pasraman manut desa kala patra (kearifan lokal)

ក បុគ្គលិកបដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

(3) Prabeya Pasraman mawit saking anggaran Desa Adat Darmatiaga lan sumber tiyosan
សម្រាប់សិទ្ធិរបស់ស្ត្រី

sane patut.

ហិរញ្ញវត្ថុ ខ

Indik 8

សិទ្ធិរបស់ស្ត្រី និងសិទ្ធិរបស់ស្ត្រី

Sekaa Miwah Lembaga Adat Tiyosan

បុគ្គលិក ខ

Pawos 76

ក ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

(1) Krama Desa Adat sane wenten ring wewengkon Desa Adat Darmatiaga kadadosang
កម្មវិធីបដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

ngawangun sekaa utawi paguyuban sane tiyosan.

ក កម្មវិធីបដិសេធន៍ប្រតិបត្តិការសម្រាប់សិទ្ធិរបស់ស្ត្រី

(2) Ngewangun sekaa utawi paguyuban tiyosan sekadi ring ajeng, mangda kesadokang
សម្រាប់សិទ្ធិរបស់ស្ត្រី

kawentenannyane ring Prajuru Desa Adat lan mangde polih kasungkemin ring

បសុមន្ត្រៃមធានា

Pasamuan Krama Adat.

បក្ខុទៅ ១

Palet 5

ហ៊ីន្ត្រៃមធានា

Indik Kulawarga

ហ៊ីន្ត្រៃទៅ ២

Indik 1

បបិបហៅ

Pawiwahan

បក្ខុទៅ ២៧

Pawos 77

២៧ បបិបហៅ ហ៊ីន្ត្រៃមធានា បបិបហៅ ហ៊ីន្ត្រៃមធានា បបិបហៅ ហ៊ីន្ត្រៃមធានា បបិបហៅ ហ៊ីន្ត្រៃមធានា

(1) Pawiwahan inggih punika patemoning purusa lan pradana, melarapang penunggalan
នាហ្មឺន្ត្រៃមធានា បបិបហៅ ហ៊ីន្ត្រៃមធានា បបិបហៅ ហ៊ីន្ត្រៃមធានា

kayun suka cita kadulurang upasaksi sekala niskala.

២៨ បបិបហៅ ហ៊ីន្ត្រៃមធានា

(2) Pemargi pawiwahan luihé:

ហ បបិបហៅ ហ៊ីន្ត្រៃមធានា

ha. Pepadikan, kemanggala antuk Désa Adat;

ន ក្រុមហ៊ុន ហ៊ីន្ត្រៃមធានា

na. Ngerorod, merangkat riyin wawu kakrunayang;

ន ក្រុមហ៊ុន ហ៊ីន្ត្រៃមធានា

ca. Nyeburin utawi sentana nyeburin, risampun nganutin upakara pemerasan.

ហ បបិបហៅ ហ៊ីន្ត្រៃមធានា

ra. Pade gelahang, risampun wénten polih pasungkeman make kalih keluarga.

២៩ បបិបហៅ ហ៊ីន្ត្រៃមធានា

(3) Pidabdab sang pacang mawiwaha patut:

ហ បបិបហៅ ហ៊ីន្ត្រៃមធានា

ha. Sampun manggeh dehe-teruna, prasida nganutin Undang-undang miwah Peraturan
បបិបហៅ ហ៊ីន្ត្រៃមធានា

Pemerintah, sane ngindikang pawiwahan mapagamel kecap sastra agama lan
នាហ្មឺន្ត្រៃមធានា

kanutang ring drestan desa;

ន បបិបហៅ ហ៊ីន្ត្រៃមធានា

na. Sangkaning padarena utawi tan kapaksa;

ន ក្រុមហ៊ុន ហ៊ីន្ត្រៃមធានា

ca. Nganut kecaping agama tan gamia gumana;

ដំបូងស្រីប្រកាសសាសនាស្រីប្រកាសស្រីប្រកាសស្រីប្រកាស

sang lanang (utawi purusa), saha kalanturang antuk pabyakala.

ក្រី មកប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

3) Mangda puput tumus sekala-niskala, raris kuluarga purusa makta pejati ring

ឱ្យទុក្ខទុក្ខស្រីប្រកាស

mrajan wadoné (pradana).

នា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

na. Pradé ngerorod utawi merangkat patut:

ក្រី ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

1) Reraman lanangé (utawi purusa) ngewéntenang pemilaku utawi pejati antuk

ឱ្យទុក្ខទុក្ខស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

duita sekiranya 2 (kalih) diri;

ក្រី ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

2) Pagenahan antené tan kéngin ring pekubon sang lanang (utawi purusa)

ឱ្យទុក្ខទុក្ខស្រីប្រកាស

sadéring pabyakala.

ក្រី ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

(2) Sajeroning pakrunayang utawi pengelukuan patut:

ហា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

ha. Kamanggala antuk geng pengampura arep ring reraman wadoné (utawi pradana);

នា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

na. Kaigumang bawos indik pewarangan utawi palegayan arep ring pasoakan sang

ឱ្យទុក្ខទុក្ខស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

ngidih saha déwasa pekrabkambyané riwekas;

នា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

ca. Kacihnayang indik kapurusa utawi pradé sentané rajeg kajejerang kepatut ngidih

ហា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

anak lanang sané kabawos pawiwahan nyeburin, lan risampun sulur pamerasan

ឱ្យទុក្ខទុក្ខស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

ketagepin kemanggehang sentana nyeburin.

ក្រី ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

(3) Pekerabkambyané mapiteges upacara tinus apadang utawi puput mapikuren dwaning

ឱ្យទុក្ខទុក្ខស្រីប្រកាស

manut sekadi ring sor:

ហា ប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

ha. Sajeroning kabawos ngambe, kelaksanayang ring sekala niskala antuk sarana

ឱ្យទុក្ខទុក្ខស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាសស្រីប្រកាស

jejauman miwah pawidi-widanan:

- ដានៃស្រុកប្រាសាទបុរាណសាស្ត្រស្រុកស្រីសោម
 sakéng kurenannya pradé pianak kantun alit-alit;
 ឃ ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 ca. Kéngin ngidih sentana pradé wénten pidabdab sadurung sinalih tungil padem, sané
 នៃពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 kebébasang antuk kulawarga singgih kapurusa;
 ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 ra. Kawénangan mawiwaha malih, pradé kebébasang anut angka aksara (na) ring
 ហត្ថលេខា
 ajeng.

បុរាណសាស្ត្រ ៥៦

Pawos 84

ពាក្យស្រុកបុរាណសាស្ត្រស្រុកស្រីសោម

Balu kaucap tan pageh sekadi ring sor:

- ហ ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 ha. Dratikrama utawi paradara;
 ន ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 na. Matilar sakéng pakubon tan pesadok jantos 6 (enem) sasih;
 ឃ ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 ca. Lémpas ring swadharma sewos-sewosan, tan prasida ngesehin solah maprewerti arep
 ភិក្ខុសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 ring pituduh kulawarga purusa.

ហត្ថលេខា ៣

Indik 3

ស្រុក

Sentana

បុរាណសាស្ត្រ ៥៧

Pawos 85

- ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 (1) Sentana wénten kalih pawos, sané kaucap pratisentane miwah sentana peperasan.
 ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 (2) Pratisentana inggih punika sentana sané metu sakéng pawiwahan kepatut.
 ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 (3) Pradé pawiwahan tan kepatut ngewetuang sentana, mangde tén kantun kewastanin
 ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 bebinjat utawi astra, yogia kemanggala antuk penyangaskara.
 ក ពុទ្ធិសាស្ត្រស្រុកបុរាណសាស្ត្រស្រុកស្រីសោម
 (4) Pradé pawiwahan tén ngewetuang sentana kéngin ngidih sentana antuk upasaksi sekala

ເີ່ສຸທບສາທາລະນະສິດສິດທິບຸກຄົນ

niskala sané kawastanin sentane peperasan.

໑) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(5) Sentana rajeg inggih punika, pratisentana wadon utawi predana sané kemanggehang
ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

lanang utawi purusa lan risampun ngamargiang pawiwahan nyentana.

໒) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(6) Sang sané dados kearsayang sentana rajeg inucap wiwit (5), inggih punika:

ທາ) ປຸກສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາ

ha. Pratisentana wadon tunggal;

ທຄ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

na. Sampun kemanggehang dados pratisentana lanang miwah purusa olih rerama ipun;

ທດ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ca. Kapiwihan nyentana, kautamayang antuk jatma sané maagama Hindu utawi

ທຄສ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

jatma sané maagama siosan sané sampun ngamargiang pamarisuda raga utawi
ສຸດິວິດານີ

sudiwidani;

ທຄກ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ra. Sané manggehang sentana rajeg patut mapasadok ring Prajuru Désa utawi Banjar,

ທຄກສ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

lan Klian Banjar Patut nyobiyahang ring banjar saha ngaturang ring Prajuru Désa
ເປັນເປັນ

Adat.

ບຸກຄົນ ປັດ

Pawos 86

ທຄ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(1) Ngangkat sentana manut dudonan patut makacihna arta berana pemerasan sané

ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

kasinaksiang sekala niskala.

ທຄດ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(2) Sapa sira ugi krama pacang ngidih sentana patut mesadok ring Bandésa sanistané asasih

ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

sedéring pamerasan.

ທຄດສ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(3) Bandésa adat nyobiyahang ring wewidangan désa utawi banjar sang sapa sira ugi

ທຄດສດ) ສິດທິທາງກົດໝາຍສຳລັບສິດທິທາງທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

rumaksa tan lila mangda nyadokang masengker kalih wuku sebanen pemerasan ring

ពាក្យគ្រូគោលដៅ

Bandésa Adat.

១៥ ប្រក្រតិកិច្ចសម្រេចសំណើកំណត់ត្រាស្តីពីសេចក្តីសម្រេច

(4) Prajuru digelis mawosin saha ngicénin pemutus nepak ring catur dresta miwah
បកប្រែ

perarem.

១៦ បកប្រែសម្រាប់ប្រតិបត្តិការស្តីពីសេចក្តីសម្រេចស្តីពីសេចក្តីសម្រេច

(5) Pradé sulur paperasan tan manut ring kecaping ajeng, Prajuru désa wenang ngandeg
ដំបូងសំណើសម្រេចសំណើកំណត់ត្រាស្តីពីសេចក្តីសម្រេច

sang pacang mekarya, saha ngicénin penuntun, mangda kapuputang riyin bebawos
សម្រេចស្តីពីសេចក្តីសម្រេច

sulur utawi wicaranya.

១៧ ក្រុមប្រឹក្សាសេចក្តីសម្រេចស្តីពីសេចក្តីសម្រេចស្តីពីសេចក្តីសម្រេច

(6) Yéning wénten krama sané nénten wénten ngayahin seantukan katinggalin sanistané 3
បំណងសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

warsa punika taler sané nénten wénten ngayahin seantukan putung nénten wénten
សម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

sentana sanistané asasih mademan ayah.

បកប្រែ ប្រើ

Pawos 87

៣៧ ប្រតិបត្តិការសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

(1) Paperasan sané kepatut ring Désa Adat risampun makacihna:

ហា ប្រតិបត្តិការសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

ha. Widi-widanan paperasan;

នា តែសំណើសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

na. Kesaksianin antuk Prajuru Désa sané makélingang utawi ngilikitayang lan;

នា តែសំណើសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

ca. Kesiarang ring wewidangan désané.

៣៨ សម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

(2) Sané kepatut peras anggé sentana kadi ring sor:

ហា គ្រូគោលដៅ

ha. Jatma maagama Hindu;

នា ប្រតិបត្តិការសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

na. Papernahan neduang saking sang meras;

នា ស្របតាមសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

ca. Kulawarga saking purusa, prade tan wenten kengin kulawarga saking wadon,

ក្រុមប្រឹក្សាសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេចសម្រេច

yening taler tan wénten kengin saking dadia, yéning taler tan wénten wawu kengin

1. **Indik 3**
 a. Sekama-kama utawi saking kayun;
 2. **Indik 4**
 a. Kautamayang saking waris pancer kapurusa;
 b. Sinalih tunggil mawiwit saking kulawarga tunggal sanggah utawi merajan, paibon
 c. lan dadia utawi ngambilan anak tios sakéwanten sang maagama Hindu;
 d. Sentana sané dados kaperas sedurung naening ngamargiang pawiwahan.
3. Tan kéngin ngangkat sentana langkung ring adiri, lanang wiadin wadon.

Indik 3

Indik 4

Warisan

Warisan

Warisan

Pawos 88

1. Warisan inggih punika tetamian arta berana saha ayah-ayah ngupadi sukerta sekala
 2. Kang sinanggeh warisan luiuré:
 a. Dué tengah, mekadi tegal ayahan Désa, Kahyangan, Pusaka siwa krana lan siosan
 b. punika;
 c. Pemerajan;
 d. Pegunakayan, tadtadan utawi jiwa dana, hutang piutang.
 3. Wawu kéngin kebawos warisan pradé wénten:
 a. Sang mapiturun utawi pewaris;
 b. Keturunan utawi ahli waris;

ឆ) ហំចៅកំរាតេមិបទុតៃតៃកៃតៃឆ្ងៃយងំតៃយទុហាយទុមតៃមិហ្ន្នបរិមតៃ

ca. Arta berana miwah tetegenan wiyadin ayah-ayah makacihna warisan.

ហុហាដិ ប៊ី

Pawos 89

ក) បិបរិស្សបិបរិក្រ

(1) Pewaris luié:

ហ) ប្រិសិស្តប្រិស្ត

ha. Pratisentana purusa;

ត) ប្រិសិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

na. Pratisentana predana utawi wadon;

ឆ) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

ca. Sentana peperasan lanang utawi wadon.

ក) បិបរិស្សប្រិស្តប្រិស្ត

ra. Pewaris kaunggulan ring perarem.

គ) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

(2) Pradé tan wénten sekadi ring ajeng, kang sinanggeh ahli waris:

ហ) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

ha. Turunan purusa peneh ngunggahang, rerama lanang, pekak selanturipun rerama
មិសង្កិក្រ

misan mindon;

ត) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

na. Turunan purusa peneh kesamping mekadi keponakan miwah mindon.

ក) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

(3) Krama Désa sané ngemong karang ayahan Désa, selanturnyané putung, karang ayahan
ក្រាបប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

Désa patut kasukserahang ka Désa Adat.

ហុហាដិ ឃ

Pawos 90

ស្វាដារម៉ានីង អ្នកប្រិស្តប្រិស្ត

Swadarmaning ahli waris patut:

ហ) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

ha. Nerima saha nguasayang tetamian pahan saking leluhurnyané, mekadi ngerempon
សក្កុប្បកមប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

sanggah, pura saha pengupakarania miwah nyeledihin ayah-ayah pewaris;

ត) ក្រាបប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

na. Ngabénan pewaris saha ngelanturang upacara-upacara pitra;

ឆ) ប្រិស្តប្រិស្តប្រិស្តប្រិស្តប្រិស្ត

ca. Nawurang hutang-piutang pewaris sané manut pangelokika.

ບາງສາລິ ພັດ

Pawos 92

ໜ້າ ປຸກຂາດຮຸກຮ້າຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

(1) Pradé sajeroning pakuluwarga wénten ahli waris langkungan ring adiri patut:

ທາ ສາຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

ha. Kawéntenang paigum indik ahli waris inucap;

ທຸ ພຽງສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

na. Yan tan prasida ketunasang tertimbang ring Prajuru Adat utawi Kerta Désa;

ສາ ປຸກຂາດຮຸກຮ້າຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

ca. Pradé taler tan wénten cumpu ring penebas Kerta Désa, kengin katemusang ring
ສ່ວນບາງສາລິບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

Sang Rumawos utawi Pengadilan Negeri.

ໜ້າ ປຸກຂາດຮຸກຮ້າຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

(2) Pradé karang inucap kaputungan patut prajuru utawi Prajuru nibakin ring:

ທາ ສ່ວນບາງສາລິບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

ha. Sang sinanggeh ahli waris manut pawos 87;

ທຸ ສ່ວນບາງສາລິບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

na. Sang kengin anggén sentana anut pawos 89 (2) miwah (3);

ສາ ປຸກຂາດຮຸກຮ້າຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

ca. Pradé taler tan wénten cumpu ring penebas Kerta Désa, kengin ketemusang ring
ບາງສາລິບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

rumawos utawi Guru Wisesa.

ໜ້າ ປຸກຂາດຮຸກຮ້າຍສິບສອງບ່າວກຸ່ມຮຸກຮ້າຍບໍ່ມີສິບສອງກຸ່ມຮຸກຮ້າຍ

(3) Pradé jantos karang Désa kepah utawi kasepih, patut soang-soang nedunin mekrama
ກຸ່ມຮຸກຮ້າຍ

Désa.

ຍຸບັດຕາ ໒

SARGAH VI

ຍຸບັດຕາທາງບາງກຸ່ມເຂດເມັດ

SUKRETA TATA PALEMAHAN DESA ADAT

ບາງກຸ່ມ ໗

Palet 1

ທາງຍຸບັດຕາບາງກຸ່ມເຂດເມັດ

Tanah Miwah Wewidangan Desa Adat

ທິນີເມັດ ໗

Indik 1

ທາງຍຸບັດຕາເຂດເມັດ

Tanah Desa Adat

ບາງກຸ່ມ ໙໓

Pawos 93

ທິນີເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

Ring wewidangan Desa Adat Darmatiaga wenten tanah sane marupa Tanah Ayahan Desa

1. ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

(AYD), Tanah Pekarangan Desa (PKD), Tanah druwen krama, Tanah Pelaba Pura, Tanah Teba.

ບາງກຸ່ມ ໙໔

Pawos 94

໗ ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

(1) Tanah druwen Desa Adat sane pinaka Tanah Ayahan Desa, magenah ring soang-soang

ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

krama banjar adat, jimbarnyane matiosan. Sane magenah utawi nongosang lan

ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

ngupapira tanahe punika wantah krama desa adat sane mipil, lan ilekitanyane menggah

ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

druwen Desa Adat, kakaryanin olih kramane punika lan patut mapiuning ring Bandesa

ເຂດເມັດ

Adat.

໘ ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

(2) Tanah teba kaupapira olih krama desa adat soang-soang lan ilikitanyane kakaryaning

ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

olih sane maderbe tanah teba.

໙ ທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດທາງຍຸບັດຕາເຂດເມັດ

(3) Tanah padruwen krama kaupapira lan ilikitanyane kamargiang olih krama sane

ເຂດເມັດທາງຍຸບັດຕາເຂດເມັດ

maderbe tanah.

໗໑ ປຸກທາບູນຮູ້ເຮັດປຸກສູນຊຸ່ມງ່າຍດີຕື່ມຖານຊື່ກຸມເລີເລີເລກກາສູ່ງ່າຍດີ
 (2) Pradé wénten wewalungan malumbar utawi ngeléb ngerusakin pekarangan utawi
 ບາດາຍສູນຊຸ່ມງ່າຍດີກິມຂອງເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີບາດາຍສູນຊຸ່ມງ່າຍດີ
 pabianan krama sewos, risampun kewara kéngin ketaban lan kadanda ngewaliang wit
 ມາດາຍສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີກິມຂອງເຮັດປຸກສູນຊຸ່ມງ່າຍດີ
 sané karusak saha nawur penebas papiaran tetaban anut pangelokika Prajuru Désa.

໗໒ ປຸກທາບູນຮູ້ເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 (3) Pradé jantos ngeletehin tegak suci, minakadi pemerajan utawi sanggah kemulan,
 ກິມຂອງເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 risampun keparitatas antuk prajuru, wenang sang nruwénang kadanda maguru agung
 ເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 tebasan-tebasan prayascita durmanggala utawi panca sata iwak bebek belang kalung
 ປຸກທາບູນຮູ້ເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 pradé jantos ngeletehin Kahyangan Tiga utawi Pura Pemaksan.

໑໑ ສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 (4) Krama désa patut nyangggra wewalungan miwah sarwa perani, tan kepatutan maburu
 ບາດາຍສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 paksi miwah nuba ulam miwah sané tiosan.

ບາດາຍສູນຊຸ່ມງ່າຍດີ ກູ
Indik 3
 ບາດາຍສູນຊຸ່ມງ່າຍດີ
Pepayonan
 ບາດາຍສູນຊຸ່ມງ່າຍດີ ໑໐໑
Pawos 101

໑໑ ກິມຂອງເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 (1) Ngawit nandur pepayonan tanem tuwuh patut adepe agung (2m) ngajeroang saking
 ບາດາຍສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 batas, pradé jantos ngaliwat batas wenang kasepat gantungin.

໑໒ ກິມຂອງເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 (2) Yéning wénten tetanduran ngungkulin, semalihé mawastu mayanin kapisaga, patut
 ເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 kewara antuk paiguman ping ajeng prasida sang nruwéning wit ngrebah utawi notor.

໑໓ ປຸກທາບູນຮູ້ເຮັດປຸກສູນຊຸ່ມງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 (3) Pradé sampun kewara taler tan wénten usaha sang nruwenang, wit sang rumasa
 ເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 ketetahan utawi kejerihin wenang mesadok ring prajuru, lan risampun kaparitatas
 ເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີເລີເລກກາສູ່ງ່າຍດີ
 kalugra ngicalan wit inucap, sakéwanten patin pepayonan patut ketawur manut

ឯកទេស

SARGAH VII

បង្កប់នូវសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន

PADRUWEN, UTSAHA, MIWAH PENGANGGARAN DESA ADAT

បញ្ជី ៧

Palet 1

បង្កប់នូវភូមិភាគឦសាន

Padruwen Désa Adat

បញ្ជី ១០៣

Pawos 103

៧៧ បង្កប់នូវភូមិភាគឦសានដោយយល់ច្បាស់ពីសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន

(1) Padruwen Désa Adat Darmatiaga, minakadi makasami arta berana druwen desa adat
ហើយបង្កប់នូវសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន
inggihan sane marupa sekala miwah niskala (benda dan tak benda).

៧៨ បង្កប់នូវភូមិភាគឦសានដោយយល់ច្បាស់ពីសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន
(2) Padruwen Desa Adat marupa niskala (tak benda) sekadi sistem kepercayaan, nilai-nilai
ប្រពៃណីស្រុកស្រាវជ្រាវនៃប្រជាជនក្នុងភូមិភាគឦសាននិងប្រពៃណីស្រុកស្រាវជ្រាវនៃប្រជាជនក្នុងភូមិភាគឦសាន
tradisi, teler kearifan lokal sane kasuksmanin oleh Tattwa Agama Hindu

៧៩ បង្កប់នូវភូមិភាគឦសានដោយយល់ច្បាស់ពីសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន
(3) Padruwen Desa Adat sane marupa sekala (benda) sekadi ring sor:
ហើយ ប្រពៃណីភូមិភាគឦសាន

ha. Wewidangan Desa Adat;

នា ភូមិភាគឦសានស្រុកស្រាវជ្រាវនៃប្រជាជនក្នុងភូមិភាគឦសាន

na. Kahyangan Désa utawi Kahyangan Tiga lan pura Prajapati;

នា ភូមិភាគឦសានដោយយល់ច្បាស់ពីសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន

ca. Balé Désa Darmatiaga;

ហា ភូមិភាគឦសាន

ra. Sétra Désa Adat;

នា ប្រពៃណីស្រុកស្រាវជ្រាវនៃប្រជាជនក្នុងភូមិភាគឦសាន

ka. Labda Pecingkremen Désa (LPD);

នា ភូមិភាគឦសានបង្កប់នូវភូមិភាគឦសាន

da. Bhaga Utsaha Padruwen Desa Adat (BUPDA);

នា ហើយបង្កប់នូវសេចក្តីស្រឡាញ់ដល់ប្រជាជនក្នុងភូមិភាគឦសាន

ta. Arta berana sekala sane lianan

បទប្បញ្ញត្តិ ២០០៦

Pawos 104

៧៧ ការគ្រប់គ្រងប្រព័ន្ធបណ្តាញប្រកួតប្រជែងការងាររបស់ភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(1) Nyabran pasangkepan désa, Prajuru pengamong druwén désa ngawéntenang periindik
ឲ្យភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

nunjuk lungsurang padruwén ring krama désa.

៧៨ ឧបត្ថម្ភការងាររបស់ភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(2) Sahaluiré druwén Désa patut wénten ilikitanya.

៧៩ ការគ្រប់គ្រងប្រព័ន្ធបណ្តាញប្រកួតប្រជែងការងាររបស់ភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(3) Tan kalugra ngadol utawi ngésahang padruwén Désa yan tan kasungkemin antuk krama
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Désa.

បទប្បញ្ញត្តិ ២

Palet 2

ហិរញ្ញវត្ថុសេដ្ឋកិច្ចស្រុក

Utsaha Desa Adat

បទប្បញ្ញត្តិ ២០១

Pawos 105

ហិរញ្ញវត្ថុសេដ្ឋកិច្ចស្រុកស្រុកស្រីសោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Utsaha-utsaha sane wenten ring Desa Adat Darmatiaga Inggih punika:

៣៧ គណៈកម្មាធិការស្រុកស្រីសោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ha. Labda Pecingkremen Désa (LPD);

៣៨ គណៈកម្មាធិការស្រុកស្រីសោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

na. Bhaga Utsaha Padruwen Desa Adat (BUPDA).

បទប្បញ្ញត្តិ ៣

Palet 3

ប្រព័ន្ធបណ្តាញប្រកួតប្រជែងការងារ

Penganggaran Desa Adat

បទប្បញ្ញត្តិ ២០២

Pawos 106

៧៧ ការគ្រប់គ្រងប្រព័ន្ធបណ្តាញប្រកួតប្រជែងការងាររបស់ភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(1) Olih-olihan Désa Adat Darmatiaga, inggih punika mawit saking:

៣៧ ប្រព័ន្ធបណ្តាញប្រកួតប្រជែងការងារស្រុកស្រីសោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ha. Peturunan krama desa adat;

៣៨ ប្រព័ន្ធបណ្តាញប្រកួតប្រជែងការងារស្រុកស្រីសោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

na. Wantuan saking guru Wisésa;

៣៩ ការគ្រប់គ្រងប្រព័ន្ធបណ្តាញប្រកួតប្រជែងការងាររបស់ភ្នាក់ងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ca. Olih-olihan saking Labda Pecingkremen Désa (LPD);

ឯកទ្រង់

SARGAH VIII

ចៅហ្វាយស្រុកស្រីសោយប្រទេសស្រីសោយ

TATA PAKILITAN, PRAKERTI MIWAH MAJELIS DESA ADAT

បញ្ជី ៧

Palet 1

ចៅហ្វាយស្រុកស្រីសោយ

Tata Pakilitan Prakanti Desa Adat

បទដ្ឋាន ៧០៧

Pawos 107

ក្រុមស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

Desa Adat Darmatiaga sane magenah ring Kecamatan Blahbatuh, Kabupaten Gianyar setata

ឃុំស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

mautsaha nangun prakanti becik ring pagubugan desa adat siosan sane wenten ring

ស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយ

wewengkon Kecamatan Blahbatuh.

បញ្ជី ៨

Palet 2

ចៅហ្វាយស្រុកស្រីសោយ

Majelis Desa Adat

បទដ្ឋាន ៧០៧

Pawos 108

៧១ ចៅហ្វាយស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

(1) Pakilitan utawi pasikian ripantaraning Desa Adat kaiket antuk prakanti ripantaraning
ក្រុមស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

Desa Adat lan setate mapisadok ring Majelis Desa Adat (MDA) manut undagannyane.

៨១ ចៅហ្វាយស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

(2) Majelis Desa Adat Inggih punika pakilitan utawi pasikian Desa Adat ring provinsi,
ស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

kabupaten, lan kecamatan manut undagan sane madue amongan lan pamatut ring

បទដ្ឋានស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

widang adat istiadat, sane mawit saking Agama Hindu miwah dresta desa lan madue

ស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

kawigunan mapica tutur, tetimbang, panuntun, panarka, lan pamutus ring widang adat,
ប្រទេសស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

tradisi, budaya, social religious, kearifan local hukum adat lan ekonomi adat.

៩១ ក្រុមស្រុកស្រីសោយប្រទេសស្រីសោយស្រុកស្រីសោយស្រុកស្រីសោយស្រុកស្រីសោយ

(3) Desa Adat Darmatiaga, Kecamatan Blahbatuh setata mautilit ring pasikian

កិច្ចសន្យាស្នើសុំក្នុងការសង្ខេបនៃកិច្ចសន្យាស្នើសុំ រវាង ស្ថាប័នស្រុកកំពង់ស្រឡៅ រវាង ស្ថាប័នស្រុកកំពង់ស្រឡៅ
genah persatuan Majelis Desa Adat (MDA) susatya majeng ring MDA lan setata
មតិយោបល់ស្នើសុំក្នុងការសង្ខេបនៃកិច្ចសន្យាស្នើសុំ រវាង ស្ថាប័នស្រុកកំពង់ស្រឡៅ រវាង ស្ថាប័នស្រុកកំពង់ស្រឡៅ
matetimbang lan masadu ajeng ring MDA manut undagan lan nganutin pamutus MDA

ឯកទេស

SARGA IX

ឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

BHAYA, KULKUL, WICARA MIWAH DANDA

បក្សទី ៧

Palet 1

ប្រែប្រួល

Indik Bhaya

បក្សទី ៧០៧

Pawos 109

៧១ បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

(1) Pari indik bhaya, luiéré: jiwa bhaya, artha bhaya, agni bhaya, toya bhaya, lindu bhaya, lan
សិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
sekancan punika sane ketah ipun kawastanin pancabhaya.

៧២ ឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

(2) Sang manggihang prachina pastika wentene sahanan panca bhaya, patut nepak kulkul
បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
banjar tengeran kapancabhayan, lan digelis masadok ring prajuru

៧៣ បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

(3) Pradé ring Désa kehanan jiwa bhaya, krama désane patut ngaturang upacara pamahayu
បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
desa manut kecap sastra agama sane kapikukuh antuk krama, lan sang ngewetuang jiwa
bhaya, katur ring sang ngawewenang.

៧៤ បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

(4) Pradé wénten jatma memisuh utawi nguman-uman jatma tios kekenin pamindanda
បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
béya pecamil tebasan prayascita.

បក្សទី ៧១០

Pawos 110

៧៥ ឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ

(1) Sang manggihin kehanan artha bhaya utawi kemalingan, patut ngulkul mapitulung anut
បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
ring pawos 111 (sa), utawi sang kemalingan atur supéksa ring Prajuru Désa sané pacang
ឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
nimbangin; sang kacihnan ngamaling, katur ring sang ngawewenang, maweweh malih
បក្សទីប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូឯកទេសប្រែប្រួលនៃសិលាភិបទបាណូ
patut keni dewa danda lan arta danda manut pararem, pradé wénten jatma ngemaling

ທາກໍ່ສິນຄ້າສຸຂິນຸ້ນ

barang sinanggeh suci.

໘) ປຸຍີ່ຫຼ່າງທາຍບບິນຸ້ນສິນຄ້າສຸຂິນຸ້ນທາຍບບິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

(2) Pratingkahé mapailon ring dusta kebawos saruron, pradé wénten jatma manggihin

ຍາກໍ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

maling tan nyadokan ring prajuru, jantos jatma tios nyaduang, patut kedanda kadi

ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

dandaning maling, sakwéh putusan désa lan pradé jantos ping tiga melaksana asapunika

ບັດສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

wenang kasukserah ring sané ngawe wenang.

໙) ບາຍຸຍີ່ຫຼ່າງສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

(3) Pradé wenten jatma ngambil barang druwén anak lianan kasinanggeh maling.

໑) ງຸຍາຍີ່ຫຼ່າງສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

(4) Yéning wénten jatma ngeranjingin pakubon wiadin pekarangan rikala suwung,

ຍັບຮູ້ສູ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

mewastu sang madruwe karang kaicalan, wenang jatma inucap kasadokan ring prajuru.

໑) ຍາກໍ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

(5) Mangda tan katuwekang manut ring ajeng, asing-asing ngeranjingin pakubon jatma tios

ບາຍຸຍີ່ຫຼ່າງສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

patut:

ທ) ຍາກໍ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

ha. Matengeran suara utawi mekaukan;

ສ) ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

na. Nyantos sang nruwénang karang rawuh utawi mesadok ring pengapit pinih

ສາຍຸຍີ່ຫຼ່າງສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

nampek, maka buatan pengranjinged;

ຜ) ບິຍາຍາກໍ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

ca. Pemedal karangnya kedagingin sawén manut pararem, maka cihna pengarah rikala

ສູ່ຍີ່ຫຼ່າງສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

suwung.

ບາຍຸຍີ່ຫຼ່າງ ກູ

Palet 2

ບິຍາຍາກໍ່ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

Indik Kulkul

ບາຍຸຍີ່ຫຼ່າງ ທີ່ຕີ່ຕີ່

Pawos 111

ສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນສິນຄ້າສຸຂິນຸ້ນ

Kentongan sané wenten ring désa utawi banjar Darmatiaga dados kaanggén luiaré:

ហា បបិបហាស៊ី៖

ha. Pawiwahan

ក្រ ១ តាមនិយមន័យនៃក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

1) Kalih kelentungan anggén anak lanang wiadin istri sané maraga purusa.

ក្រ ២ តាមនិយមន័យនៃក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

2) Tigang kelentungan anggén anak lanang wiadin istri sané maraga pradana.

ក្រ ៣ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

3) Yéning maka kalih saking asiki Désa Adat mangda maka kalih nyuarang

នៃក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

kelentungan sekadi sané munggah ring ajeng.

នា តាមនិយមន័យ៖

na. Kematian

ក្រ ១ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

1) Yéning anak sampun duwur ngenyuarang kalih tuludan banban.

ក្រ ២ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

2) Yéning anak alit utawi sané durung kapretéka ngenyuarang kentongan ping kalih

តាមនិយមន័យនៃក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

tigang kelentungan.

ឃា ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

ca. Ngembasan

ក្រ ១ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

1) Yéning anak lanang nganyuarang 5 (limang) kelentungan banban.

ក្រ ២ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

2) Yéning anak istri nganyuarang 4 (petang) kelentungan banban.

ក្រ ៣ ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

3) Yéning anak buncing nganyuarang 5 (limang) kelentungan banban.

នា ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

4) Yéning anak kembar lanang wiadin istri pateh sekadi ring ajeng (1 miwah 2).

ហា ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

ra. Yéning wénten peparuman Désa utawi Banjar minakadi sangkepan wiadin samua

ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

mangda ngenyuarang kentongan ping siki tuludan banban.

នា ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

ka. Yéning ngelaksanayang gotong royong, kentongan kesuarang ping 1 (siki) tuludan

ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

banban.

ឃា ក្រុមប្រឹក្សានាយកដ្ឋានសេដ្ឋកិច្ចសង្គម និងស្ថិតិខេត្តកោះកុង

da. Yéning wénten bhaya kepuwunan, kentongan kesuarayang ping 4 (petang) tuludan

ឯកទេស ៧២

SARGAH XII

ក្បួនក្បួនហ្នឹងស្រីស្រីក្នុងប្រទេសប្រាសាទ

NGUWAH-NGUWUHIN AWIG-AWIG MIWAH PERAREM

បទប្បញ្ញត្តិ ៧២៧

Pawos 121

៧២៧ ក្បួនក្បួនហ្នឹងស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ

(1) Nguwah-nguwuhin awig-awig désa adat puniki, wantah kengin kamargiang antuk
បទប្បញ្ញត្តិប្រទេសប្រាសាទ
paruman Krama Désa Adat.

៧២៨ ប្រទេសប្រាសាទក្បួនក្បួនហ្នឹងស្រីស្រីក្នុងប្រទេសប្រាសាទ

(2) Prakarsane nguwah-nguwuhin punika, mangda mawiwit saking prakarsan krama desa
ស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ
adat, yadiastun kamedalang olih sinalih tunggil prajuru, utawi sinarengan.

បទប្បញ្ញត្តិ ៧២៨

Pawos 122

៧២៨ ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ

(1) Sakaluiring indik sane sampun wenten sadereng awig-awig puniki kasurat, mangda
ស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ
kanutang ring sedaging awig-awig puniki.

៧២៩ ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ

(2) Sakaluiring sane durung kasurat sajeroning awig-awig puniki, patut kamargiang manut
បទប្បញ្ញត្តិប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ
tata cara sané sampun memargi kadulurin antuk perarem-perarem.

៧៣០ ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ

(3) Sahanan pararem utawi pasuara ring banjar, nenten kedadosang nungkasin awig-awig
ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ
puniki

៧៣១ ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ

(4) Pararem utawi pasuara ring banjar, patut kawikanin olih prajuru desa, prajuru banjar
ប្រទេសប្រាសាទស្រីស្រីក្នុងប្រទេសប្រាសាទ
muah sowang-sowang krama.


ក្នុង កិច្ចប្រជុំបណ្តុះបណ្តាលមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(3) Luir para manggala sane ngelinggatanganin:




កិច្ចសម្របសម្រួល
Bandesa Adat,
ហិរេវិបាវា
I Made Wibawa


បិតាក្រុមហ៊ុនប៊ែរលីវាដា
Patajuh/Kelihan Adat,


ហិរេវិបាវា
I Wayan Suraja

សភា
Sabha Desa,


ហិរេវិបាវា
I Wayan Selamat

ប៊ែរលីវាដា
Penyarikan,




ហិរេវិបាវា
I Ketut Satriawan

បិតាក្រុមហ៊ុន
Patengen,



ហិរេវិបាវា
I Gede Basura

កិច្ចសម្របសម្រួល
Kerta Desa,




ហិរេវិបាវា
I Nyoman Sosiawan


ប៊ែរលីវាដា
Pengrampih


មជ្ឈមណ្ឌលកិច្ចសម្របសម្រួល ក្រសួង
Majelis Desa Adat (MDA),
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Kabupaten Gianyar



កិច្ចសម្របសម្រួល
Bandesa Madya

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Drh. Anak Agung Alit Asmara

មជ្ឈមណ្ឌលកិច្ចសម្របសម្រួល ក្រសួង
Majelis Desa Adat (MDA),
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Kecamatan Blahbatuh



កិច្ចសម្របសម្រួល
Bandesa Alitan

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Cok Gede Agung Suprpta

မဟာဟူရီ

Saha Uning

ဗဟိုကော်မတီအဖွဲ့အစည်း

MAJELIS DESA ADAT PROVINSI BALI

ရက်စွဲ:

Nomor: 263/AWG-F/MDAP/VIII/2025

ရက်စွဲ:

Tanggal: 11 Agustus 2025

ဗဟိုအဖွဲ့

Bandesa Agung,

ဗဟိုအဖွဲ့အဖွဲ့အစည်း

Ida Pangelingsir Agung Putra Sukahet



ဗဟိုအဖွဲ့

Panyarikan Agung,

ဗဟိုအဖွဲ့အဖွဲ့အစည်း

Dr. Dewa Nyoman Rai Asmara Putra, SH., M.H.

ပုဂ္ဂိုလ်

Registrasi

ဗဟိုအဖွဲ့အဖွဲ့အစည်း

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ရက်စွဲ:

Tanggal: 14 Agustus 2025

ပုဂ္ဂိုလ်ရက်စွဲ:

Registrasi Nomor: A/0074/0587/026/05/DPMA/2025